



សារព័ត៌មាន
ខ្មែរជូស
ស.រ.អា

Free Copies

Email: Khmerpostusa@gmail.com
www.khmerpostusa.com

KhmerPost USA

Vol. 14. Issue 322 August 9 - 22, 2021 | Direct: 978-656-8141

Lowell - Lynn - Revere - MA * Providence - Cranston - RI

ក្រុមអ្នកជំនាញផ្នែកអាកាសធាតុព្រមានថា អនាគតកាន់តែក្ដៅ ប៉ុន្តែបើក្ដៅប៉ុណ្ណា វាអាស្រ័យលើយើងទាំងអស់គ្នា

របាយការណ៍វិទ្យាសាស្ត្រថ្មីមួយបានបង្ហាញថា ផលប៉ះពាល់ដ៏ធំបំផុតបង្ហាញខ្លះនៃការឡើង កម្ដៅផែនដីនៅពេលនេះ គឺជៀសមិនផុតទេ។ ប៉ុន្តែនៅតែមានឪកាសតិចតួចដើម្បីបញ្ឈប់រឿងនេះកុំឱ្យកាន់តែអាក្រក់ទៅៗ។


ដោយ៖ Brad Plumer និង Henry Fountain

អត្ថិក័យ Dixie បានបំផ្លាញទីក្រុងមួយ និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅភាគ

ខាងជើងរដ្ឋកាលីហ្វ័រញ៉ា បានក្លាយជាភ្លើងឆេះព្រៃធំបំផុតទីពីរ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋ កាលពីថ្ងៃអាទិត្យ។

របាយការណ៍វិទ្យាសាស្ត្រថ្មីរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រទេសជាច្រើន បានអូសបន្លាយពេលទប់ស្កាត់ការបញ្ចេញឥន្ធនៈហ្វូស៊ីលរបស់ខ្លួនអស់រយៈពេលជាយូរមកហើយ ពួកគេមិនអាចបញ្ឈប់ការកើនឡើងកម្ដៅផែនដីខ្លាំងក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ ទោះបីជានៅតែមានឪកាស

តទៅទំព័រទី០២



ព្រឹទ្ធសភាអនុម័តច្បាប់ស្តីពីហេដ្ឋារចនាសម្ព័ន្ធទឹកប្រាក់ ១ ពាន់ពាន់លានដុល្លារធ្វើឱ្យលោក បៃ ជិន ឈ្នះទ្វេភាគី

ការអនុម័តនេះធ្វើឡើងបន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនខែ បើទោះបីជាមានការព្រួយបារម្ភអំពីឱនភាពឆ្លុះបញ្ចាំងពីការចង់បានរបស់ភាគីទាំងពីរចំពោះកញ្ចប់ចំណាយដែលបានរង់ចាំជាយូរមកហើយ។

តទៅទំព័រទី ០៧



ដំណើរជីវិតនៃកីឡាករមុជទឹកជនជាតិអាមេរិក លោក Jordan Windle ចេញពីមណ្ឌលកុមារកំព្រាកម្ពុជាទៅឆាកពិភពលោក នៅអូឡាំពិកទីក្រុងតូក្យូ

Sudiksha Kochi

USA TODAY

កាលពីទារក Jordan Windle ត្រូវបានគេប្រទះឃើញនៅក្នុងកន្លែងមួយនៅខាងក្រៅខ្លោងទ្វារមណ្ឌលកុមារកំព្រាកម្ពុជា និងវិជ្ជាជីវៈស្រ្តីចោមចៅ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ បច្ចុប្បន្នកីឡាករវ័យ ២២ ឆ្នាំរូបនេះ គឺជាអ្នកមុជទឹកដំបូងគេ

តទៅទំព័រទី០៤



រងរបួសពីគ្រោះថ្នាក់ចរាចរណ៍មែនទេ ? INJURED IN A CAR ACCIDENT?



លោកមេធាវី ហាស្កែល មានជំនាញ និងបទពិសោធន៍ខ្ពស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទៅលើការដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបានទាមទារប្រាក់សំណងជាច្រើនជូនអតិថិជនរបស់លោក

លោកមេធាវី ហាស្កែល ប្រាកដថាខ្លួនស្នាក់នៅក្នុងការទាមទាររកយុត្តិធម៌ជូនលោកអ្នក

យើងខ្ញុំមានបុគ្គលិកនិយាយភាសាខ្មែរ

Attorney Haskell has successfully represented over ten thousand accident victims and has put tens of millions of dollars in their pockets.

Attorney Haskell knows how to fight and he knows how to win.

Call or text
THE LAW OFFICE OF LOUIS S. HASKELL
for a free consultation.



16 PINE ST, LOWELL, MA, 01851 - (978) 459-8359 - WWW.ATTORNEYHASKELL.COM

តមកពីទំព័រទី ០១ ក្រុមអ្នកជំនាញផ្នែកអាកាសធាតុ...

តិចតួចដើម្បីការពារអនាគតដ៏អាក្រក់បំផុត ក៏ដោយ។

មនុស្សបានដុតកំដៅផែនដីប្រហែល ១,១ អង្សាសេ ឬ ២ អង្សាហ្វារិនហៃ តាំងពី សតវត្សរ៍ទី ១៩ ភាគច្រើនដោយការដុត ធុងថ្ម ប្រេង និងឧស្ម័នដើម្បីទាញយក ថាមពល។ ហើយផលវិបាកអាចត្រូវបាន គេដឹងទូទាំងពិភពលោក៖ គ្រាន់តែនៅរដូវ ក្ដៅនេះ រលកកំដៅបានបណ្តាលឱ្យមនុស្ស ស្លាប់រាប់រយនាក់នៅសហរដ្ឋអាមេរិក និង កាណាដា ទឹកជំនន់បានបំផ្លិចបំផ្លាញ ប្រទេសអាឡឺម៉ង់ និងចិន ហើយភ្លើងឆេះ ព្រៃបានកើតឡើងហួសពីការគ្រប់គ្រង បាននៅស៊ីបេរី ទួរគី និងក្រិក។

“ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្តើម ប៉ុណ្ណោះ” បើយោងតាមរបាយការណ៍ដែល ចេញនៅថ្ងៃច័ន្ទដោយក្រុមអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ ជាក្រុមអ្នក វិទ្យាសាស្ត្រដែលអង្គការសហប្រជាជាតិ បានកោះប្រជុំ។ បើទោះបីជាប្រទេសនានា បានចាប់ផ្តើមកាត់បន្ថយការបំភាយឧស្ម័ន នៅថ្ងៃនេះក៏ដោយ ក៏ការឡើងកម្ដៅផែនដី សរុបទំនងជាកើនឡើងប្រហែល ១,៥ អង្សាសេក្នុងរយៈពេលពីរទសវត្សរ៍ ខាងមុខនេះ ដែលជាអនាគតដ៏ក្ដៅគគុក ឥឡូវនេះកំពុងតែកើតឡើងហើយ។

នៅកំដៅ ១.៥ អង្សា អ្នកវិទ្យាសាស្ត្រ បានរកឃើញថា គ្រោះថ្នាក់កើនឡើងគួរ ឱ្យកត់សម្គាល់។ មនុស្សជិត ១ ពាន់លាន នាក់នៅទូទាំងពិភពលោកអាចនឹងទទួលរង រលកកំដៅគំរាមកំហែងដល់អាយុជីវិត មនុស្សរាប់រយលាននាក់ទៀតនឹងតស៊ូ ដើម្បីទឹក ដោយសារគ្រោះរាំងស្ងួតធ្ងន់ ធ្ងរ។ ប្រភេទសត្វ និងរុក្ខជាតិខ្លះដែលនៅ រស់សព្វថ្ងៃនឹងត្រូវបាត់បង់។ ថ្មប្រេងទឹក ផ្កាថ្មដែលទ្រទ្រង់ផលផលសម្រាប់តំបន់ ធំៗ នៅលើពិភពលោកនឹងទទួលរងនូវ ការស្លាប់រីនាសយ៉ាងច្រើនជាញឹកញាប់។

លោក Piers Forster អ្នកវិទ្យាសាស្ត្រ ផ្នែកអាកាសធាតុនៅសាកលវិទ្យាល័យ Leeds និងអ្នកជំនាញអន្តរជាតិរាប់រយ នាក់ដែលបានជួយសរសេររបាយការណ៍ នេះបាននិយាយថា “យើង រំពឹងថានឹង មានការកើនឡើងអាកាសធាតុធ្ងន់ធ្ងរយ៉ាង ខ្លាំងនៅក្នុងរយៈពេល២០ឬ៣០ឆ្នាំខាងមុខ នេះ” ។ ជាអកុសល អ្វីៗអាចអាក្រក់ជាង

អ្វីដែលមាននៅថ្ងៃនេះ។”

យ៉ាងណាមិញមិនបាត់បង់អ្វីៗទាំងអស់ ទេ ហើយមនុស្សនៅតែអាចការពារភពផែន ដីបាន មិនឱ្យក្ដៅជាងមុន។ ការធ្វើដូច្នេះ នឹងត្រូវការកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងចំណោម បណ្តាប្រទេសនានា ដើម្បី បញ្ឈប់ការបន្ថែមកាបូនឌីអុកស៊ីតនៅក្នុង បរិយាកាសនៅត្រឹមឆ្នាំ ២០៥០ ដែលនឹង នាំឱ្យមានការផ្លាស់ប្តូរយ៉ាងលឿនពីឥឡូវ៖ ហួសពីចាប់ផ្តើមក្លាយប្រកបដោយសក្តានុពល ដកកាបូនអោយច្រើនចេញពីខ្យល់។ របាយការណ៍នេះបានសន្និដ្ឋានថាប្រសិនបើ វាកើតឡើង ការឡើងកម្ដៅផែនដីទំនងជា នឹងបញ្ឈប់ និងធ្លាក់ចុះនៅប្រហែល ១.៥ អង្សាសេ។

ប៉ុន្តែ ប្រសិនបើប្រទេសនានាបរាជ័យ ក្នុងកិច្ចប្រឹងប្រែង នោះសីតុណ្ហភាពសកល

លោកស្រី Ko Barrett អនុប្រធាន ក្រុមអ្នកជំនាញ និងជាទីប្រឹក្សាជាន់ខ្ពស់ ផ្នែកអាកាសធាតុនៅរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិបានមានប្រសាសន៍ ថា “ប្រព័ន្ធអាកាសធាតុមិនមានការ ថយក្រោយទេ” ។ ប៉ុន្តែលោកស្រីបាន បន្ថែមថា ការកាត់បន្ថយការបំភាយឧស្ម័ន ក្លាមៗ និងមាននិរន្តរភាព “ពិតជាអាចធ្វើ ឱ្យមានភាពខុសប្លែកគ្នានៅក្នុងអាកាសធាតុ នាពេលអនាគត នៅចំពោះមុខយើង។”

របាយការណ៍បានអនុម័តដោយ រដ្ឋាភិបាលចំនួន១៩៥និងផ្អែកលើការសិក្សា ជាង ១៤០០០ គឺជាសេចក្តីសង្ខេប ទូលំទូលាយ មានទាំងបច្ចុប្បន្នភាព វិទ្យាសាស្ត្ររូបវិទ្យានៃការប្រែប្រួល អាកាសធាតុ។វានឹងក្លាយជាចំណុចគោល មួយនៅពេលដែលអ្នកការទូតប្រមូលផ្តុំគ្នា នៅខែ វិច្ឆិកា នៅឯកិច្ចប្រជុំកំពូលរបស់ អង្គការសហប្រជាជាតិ នៅទីក្រុង Glasgow




Image source: climate.gov

ជាមធ្យមនឹងបន្តកើនឡើងដែលអាចលើស ២ អង្សា ៣ អង្សា ឬ ៤ អង្សាសេ បើ ប្រៀបធៀបទៅនឹងមុនសម័យឧស្សាហកម្ម។ របាយការណ៍នេះពិពណ៌នាអំពីរបៀប ដែលកម្រិតកម្ដៅបន្ថែមនីមួយៗនាំមកនូវ គ្រោះថ្នាក់កាន់តែខ្លាំងច្រើនឡើង ដូចជា គ្រោះទឹកជំនន់ និងរលកកម្ដៅ គ្រោះ រាំងស្ងួតកាន់តែអាក្រក់ និងការកើនឡើង កម្រិតទឹកសមុទ្រអាចគំរាមកំហែងដល់ ការរស់នៅរបស់ប្រទេសកោះមួយចំនួន។ ភពផែនដីកាន់តែក្ដៅ ហានិភ័យនៃការ ទៅដល់ “ចំណុចកំពូល” ដ៏គ្រោះថ្នាក់ ក៏ នឹងកើតមានដែរ ដូចជា ការដួលរលំនៃ ផ្ទាំងទឹកកកដ៏ធំនៅប្រទេសហ្គ្រីនឡែន និងអង់តាក់ទិកខាងលិច។

ដើម្បីពិភាក្សាពីវិធីបង្កើនកិច្ចខិតខំប្រឹងប្រែង របស់ពួកគេដើម្បីកាត់បន្ថយការបំភាយ ឧស្ម័ន។

ចំនួនមេដឹកនាំពិភពលោកកំពុង កើនឡើង រួមទាំង ប្រធានាធិបតី បៃដិន បានគាំទ្រគោលដៅកំណត់ការឡើងកម្ដៅ ផែនដីដល់ ១.៥ អង្សាសេ ទោះបីជា គោលនយោបាយបច្ចុប្បន្ននៅក្នុងប្រទេស ដែលបំពុលបរិយាកាសធំៗ នៅឆ្ងាយពី ការសម្រេចគោលដៅក៏ដោយ។ អ្នក បញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំៗ ទាំង ១០ គឺ ចិន អាមេរិក សហភាពអឺរ៉ុប ឥណ្ឌា រុស្ស៊ី ជប៉ុន ប្រេស៊ីល ឥណ្ឌូនេស៊ី អ៊ីរ៉ង់ និង កាណាដា។

របាយការណ៍ថ្មីនេះរកឃើញថា គ្មានអ្វី គួរឱ្យសង្ស័យទេដែលមនុស្សជាអ្នកទទួល ខុសត្រូវចំពោះការឡើងកម្ដៅផែនដី ដោយ សន្និដ្ឋានថាវាលំដាប់កើនឡើងនៃសីតុណ្ហភាព សកលជាមធ្យមចាប់តាំងពីសតវត្សរ៍ទី១៩ ត្រូវបានជំរុញដោយប្រទេសនានាដែល ដុតឥន្ធនៈហួសពីលំដាប់សំអាតព្រៃឈើ និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចូលក្នុង បរិយាកាស ដូចជា កាបូនឌីអុកស៊ីត និង មេតាន់ទប់កម្ដៅ។

របាយការណ៍នេះបាននិយាយថា ការ ផ្លាស់ប្តូរអាកាសធាតុរហូតមកដល់បច្ចុប្បន្ន មានភាពប្រហាក់ប្រហែលគ្នានៅក្នុង ប្រវត្តិសាស្ត្រមនុស្ស។ មួយទសវត្សរ៍ ចុងក្រោយនេះ ទំនងជាកំពូលកំដៅនៅ លើពិភពលោកក្នុងរយៈពេល ១២៥០០០ ឆ្នាំ។ ផ្ទាំងទឹកកករបស់ពិភពលោកកំពុង រលាយ និងចុះថយក្នុងអត្រាមួយ “មិនធ្លាប់ មានពីមុនមកយ៉ាងហោចណាស់ ២០០០ ឆ្នាំចុងក្រោយនេះ”។កម្រិតកាបូនឌីអុកស៊ីត នៅបរិយាកាសមិនខ្ពស់ដូចនេះទេ យ៉ាងហោចណាស់ កាលពី ២ លានឆ្នាំមុន។

កម្រិតទឹកមហាសមុទ្របានកើនឡើង ជាមធ្យម ៨ មីលីក្នុងរយៈពេលមួយសតវត្សរ៍ ចុងក្រោយនេះ ហើយអត្រាកំណើនបាន កើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ២០០៦ មក។ អាកាសធាតុភ្លើងឆេះព្រៃកាន់តែអាក្រក់ ទៅៗ នៅទូទាំងពិភពលោក។ ការ ឡើងកំដៅខ្លាំងនៅក្នុងមហាសមុទ្រដែល អាចសម្លាប់ត្រីសមុទ្រ និងថ្មប្រេងទឹក ផ្កាថ្ម បានកើនឡើងទ្វេដងចាប់តាំងពីទសវត្សរ៍ ឆ្នាំ ១៩៨០។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះអ្នកវិទ្យាសាស្ត្រក៏អាចទាញទំនាក់ទំនង យ៉ាងច្បាស់រវាងការឡើងកម្ដៅផែនដី និង ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរជាក់លាក់។ របាយការណ៍ សីតុណ្ហភាពថ្មីសាហាវ ៗជាច្រើនដែលពិភពលោកបានឃើញ ដូចជា រលកកំដៅអាក្រក់បំផុតដែលបាន បំផ្លាញតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យកាលពី ខែមិថុនា “កើតឡើងដោយសារតែ ឥទ្ធិពល របស់មនុស្សលើប្រព័ន្ធអាកាសធាតុ” ។ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់គួរឱ្យកត់សម្គាល់ ធ្វើឱ្យមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ និង ទឹកជំនន់កាន់តែធ្ងន់ធ្ងរ។

កម្រិតទឹក នៅថ្ងៃទី ៧ ខែសីហា នៅ បឹង Oroville ក្នុងស្រុក Butte រដ្ឋកាលីហ្វ័រ នី

សេចក្តីប្រកាសអំពីកម្មវិធីសេវាថែទាំខ្លួនផ្ទាល់ (PCA) នៃ កម្មវិធី PACE របស់ Element Care ។



សេចក្តីប្រកាសអំពីសេវាកម្មថែទាំខ្លួនផ្ទាល់ (PCA) របស់ Element Care

កម្មវិធី PACE របស់ Element Care ឥឡូវនេះមានជម្រើសថ្មីដែលអនុញ្ញាតឲ្យសមាជិកកម្មវិធីរបស់យើងខ្ញុំអាចនឹងជួលអ្នកថែទាំខ្លួនផ្ទាល់ (PCA) ឬក៏រក្សាទុកនៅអ្នកថែទាំខ្លួនផ្ទាល់ដែលក៏បាន ដើម្បីជំនួយនៅក្នុងការថែរក្សាសុខភាពនិងជួសជុលរបស់ពួកគាត់។

ក្នុងនាមជាសមាជិករបស់ Element Care អ្នកអាចបញ្ចូលគ្នានូវអត្ថប្រយោជន៍ពីសេវាថែទាំខ្លួនផ្ទាល់(PCA) ហើយនឹងអត្ថប្រយោជន៍ទាំងអស់ដែលមាននៅក្នុងកម្មវិធីPACEរបស់យើងខ្ញុំមានរួម ដូចជា ការថែទាំសុខភាពទាំងស្រុង, ការព្យាបាលដោយចលនានិងវិជ្ជាជីវៈ, មើលថែធ្មេញ, ផ្តល់ថ្នាំជូន, សេវាដឹកជញ្ជូន, និងសកម្មភាពសប្បាយផ្សេងៗ ដែលអាចរក្សាអ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អនៅក្នុងផ្ទះរបស់អ្នកកំឡុងពេល Covid-19, នឹងរដូវផ្តាសាយសម្រាប់ពេញមួយឆ្នាំតែម្តង។

ដូចជាពលរដ្ឋផងដែរ, អ្នកមិនចាំបាច់ចំណាយលុយចេញពីហោប៉ៅអ្នកទេ បើសិនជាអ្នកមាន ឬអ្នកជាអ្នកមានសិទ្ធិទទួលបាន Mass Health នោះ។ យើងក៏មានជម្រើសអាចឲ្យអ្នកបង់ប្រាក់ឯកជនដោយខ្លួនឯង ឬក៏ដោយ MediCare ក៏បាន។ ហើយអ្នកក៏អាចមានលក្ខៈគ្រប់គ្រាន់ទទួលបាននូវកុំព្យូទ័រដៃតូចមួយ សម្រាប់ការណាត់ជួបមើលសុខភាពអ្នក, សកម្មភាពសប្បាយផ្សេងៗតាមអ៊ីនធឺណេត, និងធ្វើការទាក់ទងជាមួយក្រុមគ្រួសារនិងមិត្តភក្តិដោយឥតគិតថ្លៃ។

បើសិនជាអ្នកគិតថា ៖ អ្នកអាចទទួលបានផលប្រយោជន៍ពីកម្មវិធី PACE របស់យើងខ្ញុំតែមិនបានចូលរួម ពីព្រោះអ្នកមានអ្នកថែទាំខ្លួនផ្ទាល់ (PCA) ឬក៏អ្នកស្គាល់អ្នកណាផ្សេងទៀតដែលមានចិត្តចង់ចូលរួមក្នុងកម្មវិធី PACE របស់យើងខ្ញុំ ហើយចង់ទុកអ្នកថែទាំខ្លួនផ្ទាល់ (PCA) របស់ពួកគេ នោះសូមធ្វើការទាក់ទងមកយើងខ្ញុំ ដើម្បីបាននិយាយជាមួយនឹងអ្នកដឹកនាំកម្មវិធីនិយាយភាសាខ្មែររបស់យើងខ្ញុំ តាមរយៈលេខទូរស័ព្ទ 978-513-7279 ។

Medicare

សំគាល់ ៖ ការចូលជាសមាជិករបស់កម្មវិធី PACE នឹងការ ចុះ ឈ្មោះក្នុងសេវាថែទាំខ្លួនផ្ទាល់ (PCA) នោះតម្រូវឲ្យមានការវាយតម្លៃនិងសិទ្ធិទទួលបានជាមុនសិន។



Element Care

Improving Health. Enriching Lives.

តមកពីទំព័រទី ០១ ដំណើរជីវិតនៃកីឡាករមុជទឹក...

មានដើមកំណើតនៅកម្ពុជាចូលរួមប្រកួតកីឡាអូឡាំពិក។

តាំងពីនៅក្នុងមណ្ឌលកុមារកំព្រា ពីទារករហូតដល់ក្លាយជាកូនចិញ្ចឹម និងត្រូវបាននាំយកទៅសហរដ្ឋអាមេរិក លោក Windle បានជួបប្រទះរឿងរ៉ាវជាច្រើនដូចជា ការតស៊ូ ការខិតខំ មហិច្ឆតា ឱកាស និងពេលនេះ កីឡាអូឡាំពិក។

លោក Windle នឹងត្រូវប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃវេទិកាចម្ងាយ ១០ ម៉ែត្រ នៅថ្ងៃសៅរ៍ នៅទីក្រុងតូក្យូ (យប់ថ្ងៃសុក្រនៅសហរដ្ឋអាមេរិក)។


នេះគឺជាដំណើររឿងរបស់អ្នកមុជទឹកអូឡាំពិក៖

ចេញពីប្រទេសកម្ពុជាទៅសហរដ្ឋអាមេរិក លោក Jerry Windle បានចិញ្ចឹម Jordan នៅពេលគាត់មានអាយុ ១៨ ខែ។

លោក Jerry បាននិយាយថា គាត់កំពុងអង្គុយនៅក្នុងការិយាល័យវេជ្ជបណ្ឌិតអាន ទស្សនាវដ្តី និងរង់ចាំនិយាយជាមួយ

គ្រូពេទ្យ ដែលមកយឺតដោយសារតែជាប់រល់រះកាត់។

នៅក្នុងទស្សនាវដ្តីគាត់បានឃើញអត្ថបទមួយនិយាយអំពីបុរសម្នាក់ដែល



លោក Jerry Windle

បានសុំកូនពីប្រទេសកម្ពុជា។ លោក Jerry ដែលកាលនោះនៅលីវីនិងស្រឡាញ់ ភេទដូចគ្នា ចង់បានឱកាសមានកូនផ្ទាល់ខ្លួន។

លោក Jerry Windle បានប្រាប់សារព័ត៌មាន USA TODAY Sports ថា

“បំណងប្រាថ្នារបស់ខ្ញុំមួយតាំងពីនៅតូច គឺចង់ក្លាយជាឪពុក។ ខ្ញុំតែងតែចង់ក្លាយជាឪពុកម្នាក់។” នៅពេលខ្ញុំដឹងថាមនុស្សនៅលីវីអាចសុំកូនចិញ្ចឹមពីប្រទេសកម្ពុជានោះ គឺជាផ្លូវដែលខ្ញុំបានធ្វើដំណើរ។”

គាត់បានទូរស័ព្ទទៅលេខសេវាកម្មសុំកូនចិញ្ចឹមដែលបានចុះនៅផ្នែកខាងក្រោមនៃអត្ថបទ ហើយសួរថាតើឪពុកម្តាយនៅលីវីអាចចិញ្ចឹមកូនបានដែរឬទេ? សេវាកម្មបាននិយាយថា អាចបាន ដូច្នេះគាត់បានសួរព័ត៌មានអំពីរបៀបដំណើរការសុំកូនចិញ្ចឹម។

លោក Jerry បាននិយាយថា “ខ្ញុំជាមន្ត្រីយោធាម្នាក់ពីមុន ហើយខ្ញុំមានទំនាក់ទំនងយ៉ាងស្អិត មិត្តជាមួយប្រទេសកម្ពុជាដោយសារតែអំពើយោធាយោដែលបានកើតឡើងជាមួយខ្មែរក្រហមនិងអ្វីដែលបានកើតឡើងក្នុងអំឡុងសង្គ្រាមវៀតណាម” ។

ខ្ញុំមានអារម្មណ៍ថា មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយប្រទេស និងអ្វីដែលពួកគេបានឆ្លងកាត់ ខ្ញុំគិតថា ប្រសិនបើខ្ញុំ

អាចមានឱកាសផ្តល់ផ្ទះមួយដល់កូនខ្ញុំ ខ្ញុំអាចធ្វើអ្វីៗដែលមិនត្រឹមតែបំពេញក្តីសុបិនរបស់ខ្ញុំធ្វើជាឪពុកប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏កំពុងធ្វើអ្វីមួយសម្រាប់ប្រទេសដែលមានសង្គ្រាម និងរងគ្រោះដោយភាពក្រីក្រជាពិសេស ក្រោយពីរបបខ្មែរក្រហម។”

នៅពេលដែលមណ្ឌលកុមារកំព្រាកម្ពុជាបានផ្ញើរឯកសារ Jordan មក លោក Jerry បាននិយាយថាគាត់ស្រឡាញ់ទារកនោះភ្លាមៗ។

Jerry បាននិយាយថា “នៅពេលខ្ញុំឃើញគាត់នៅក្នុងរូបថត គាត់រលីងរលោងទឹកភ្នែក និងស្ងួតបបូរមាត់។ ក្នុងរូបថតគាត់កំពុងសម្លឹងមកខ្ញុំ។”

មេដោះនៅក្នុងមណ្ឌលកុមារកំព្រាដែលមានឈ្មោះថា “ពិសី” ដែលប្រែថា “សម្លាញ់តូច” ជាភាសាអង់គ្លេស។

លោក Jerry បាននិយាយថា “ពួកគេនិយាយថា ពួកគេធ្វើដូច្នេះព្រោះគាត់ជាក្មេងចេះចូលចិត្តអោយគេយកចិត្តទុកដាក់ថ្នាក់ថ្នម និងតែងតែចង់បាននរណាម្នាក់

តទៅទំព័រទី០៩

Advertisement for Lynn Primary Care Center featuring a group photo of staff, the center's logo, and text in both Khmer and English. The text includes the name of the center, the doctor's name (Sokharith Mey, M.D.), and services offered (Family Medicine, Behavioral Health). It also mentions insurance acceptance and contact information.

តមកពីទំព័រទី ០២ ក្រុមអ្នកជំនាញផ្នែកអាកាសធាតុ...

រញ្ជា (ខាងលើ) ហើយនៅឆ្នាំ ២០២០ មុនពេលគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗ ដោយសារការប្រែប្រួលអាកាសធាតុបានកាត់បន្ថយកម្រិតទឹកនៅបឹង និងអាងស្តុកទឹកធំៗ ដែលបម្រើដល់អាមេរិកខាងលិច។

របាយការណ៍បាននិយាយថា រៀបចំស៊ីតូនត្រូពិចទំនងជាកាន់តែខ្លាំងក្លាឡើយ៖ ៤០ ឆ្នាំចុងក្រោយនេះ ជាការប្រែប្រួលមិនអាចពន្យល់បាន ដោយការប្រែប្រួលធម្មជាតិតែមួយមុខ។

របាយការណ៍បានកត់សម្គាល់ថា ដោយសារសីតុណ្ហភាពនៅលើពិភពលោកនៅតែបន្តកើនឡើង ដូច្នេះគ្រោះថ្នាក់ក៏នឹងកើតឡើងដែរ។ សូមពិចារណាអំពីរលកកំដៅដ៏គ្រោះថ្នាក់ ពីអតីតកាលកើតមានឡើងតែម្តងគត់នៅក្នុងតំបន់នីមួយៗរៀងរាល់ ៥០ ឆ្នាំម្តង។ សព្វថ្ងៃនេះរលកកម្ដៅស្រដៀងគ្នានេះ អាចត្រូវបានគេរំពឹងថាកើតឡើងរៀងរាល់ ១០ ឆ្នាំម្តងជាមធ្យម។ នៅ កម្ដៅផែនដី ១.៥ អង្សាសេ រលកកំដៅទាំងនោះនឹងវាយប្រហាររៀងរាល់ ៥ ឆ្នាំម្តង និងកាន់តែក្ដៅខ្លាំងៗនៅកំដៅ ៤ ដឺក្រេ វានឹងកើតឡើងស្ទើរតែរៀងរាល់ឆ្នាំ។

ឬយកកម្ពស់ទឹកសមុទ្រកើនឡើង។ នៅកម្រិតកម្ដៅ ១.៥ អង្សា កម្រិតទឹកមហាសមុទ្រត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ១ ទៅ ២ ហ្វីតទៀតនៅសតវត្សនេះ ដោយជនលិចទីក្រុងជាប់ឆ្នេរសមុទ្រជាច្រើនមានទឹកជំនន់ ដែលកាលពីអតីតកាល កើតឡើងតែម្តងក្នុងមួយសតវត្សរ៍។ របាយការណ៍នេះបាននិយាយថា ប៉ុន្តែប្រសិនបើសីតុណ្ហភាពនៅតែបន្តកើនឡើងមានហានិភ័យដែលផ្ទាំងទឹកកកដ៏ធំនៅអង់តាក់ទិក និងហ្គ្រីនឡែនអាចធ្វើឱ្យអស្ថិរភាព មិនអាចទាយទុកជាមុនបានដែលអាចបណ្តាលឱ្យកម្ពស់ទឹកសមុទ្រកើនឡើង ៣ ហ្វីតទៀតនៅសតវត្សនេះ ជាករណីដ៏អាក្រក់បំផុត។

ការផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបានអាចមានការកត់ត្រាទុក។ ឧទាហរណ៍ប្រព័ន្ធចរន្ត សំខាន់នៅមហាសមុទ្រអាត្លង់ទិកដែលជួយរក្សាស្ថិរភាពអាកាសធាតុនៅទ្វីបអឺរ៉ុប ឥឡូវនេះកំពុងចាប់ផ្តើមថយចុះ។ ខណៈពេលដែលអ្នកជំនាញសន្និដ្ឋានថា “ទំនុកចិត្តមធ្យម” ប្រព័ន្ធនេះទំនងជាមិនដួលរលំភ្លាមៗនៅសតវត្សរ៍នេះទេ វា

បានព្រមានថាប្រសិនបើកំដៅផែនដីនៅតែបន្តឡើងកំដៅផែនដី “លទ្ធភាពទាប តែផលប៉ះពាល់ខ្ពស់” នឹងកើនឡើង។

លោក Robert Kopp អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនៅសាកលវិទ្យាល័យ Rutgers ដែលបានជួយសរសេររបាយការណ៍និយាយថា “វាមិនដូចយើងអាចគូសបន្ទាត់ត្រង់បានទេប្រសិនបើយើងស្ថិតនៅ ១.៥ ដឺក្រេ យើងមានសុវត្ថិភាព ហើយនៅ ២ ដឺក្រេ ឬ ៣ ដឺក្រេ ការប្រកួតរបស់យើងចប់ហើយ។” ប៉ុន្តែរាល់ការឡើងកំដៅតែបន្តិច វាបង្កើនហានិភ័យ។”

ក្រុមអ្នកជំនាញប៉ាន់ប្រមាណថាគោលនយោបាយបច្ចុប្បន្ន ដែលកំពុងបន្តដោយរដ្ឋាភិបាលពិភពលោកនឹងធ្វើឱ្យ



ស្ថានីយ៍វាស់កំដៅរបស់ផែនដីនៅលើលំហអាកាស

ពិភពលោកមានកំដៅប្រហែល ៣ អង្សាសេ នៅចុងសតវត្សនេះ។ នោះបានបង្កើនសម្ពាធលើប្រទេសនានាដើម្បីធ្វើការប្តេជ្ញាចិត្តប្រកបដោយមហិច្ឆតាលើសពីអ្វីដែលពួកគេបានយល់ព្រមក្រោមកិច្ចព្រមព្រៀងអាកាសធាតុអន្តរជាតិដែលបានធ្វើនៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០១៥ ។

បុគ្គលិកយោធាបានត្រួតពិនិត្យដោយជិះទូកតាមតំបន់ឆ្នងកាត់ទន្លេ Ahr ក្នុងទីក្រុង Rech, Rhineland-Palatinate ភាគខាងលិចប្រទេសអាល្លឺម៉ង់បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បានវាយប្រហារតំបន់នេះកាលពីខែមុន

ប្រសិនបើប្រទេសនានាធ្វើតាមការសន្យានាពេលថ្មីៗនេះដូចជាការសន្យាកាលពីខែមេសារបស់លោក Biden ក្នុងការលុបបំបាត់ការបំផ្លាញកាបូនរបស់អាមេរិកនៅឆ្នាំ ២០៥០ ឬការសន្យារបស់

ចិនថានឹងក្លាយជាអ្នកអព្យាក្រឹតកាបូននៅឆ្នាំ ២០៦០ - បន្ទាប់មក អ្វីដែលជិតដល់ ២ អង្សាសេនៃការឡើងកំដៅផែនដីប្រហែលជាអាចធ្វើទៅបាន។ សកម្មភាពបន្ថែម ដូចជាការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានយ៉ាងខ្លាំងពីវិស័យកសិកម្មការខ្វែងប្រេង និងឧស្ម័នអាចជួយកំណត់កំដៅនៅក្រោមកម្រិតនោះ។

លោកស្រី Jane Lubchenco អនុប្រធានការិយាល័យគោលនយោបាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃសេតិមានបានមានប្រសាសន៍ថា “របាយការណ៍នេះធ្វើឱ្យខ្ញុំមានអារម្មណ៍ថា វាជាការបន្ទាន់។” “ឥឡូវនេះគឺជាទសវត្សរ៍ដ៏សំខាន់សម្រាប់ការរក្សាគោលដៅ ១.៥ ដែលអាចសម្រេចបាន។”

ខណៈពេលដែលការយល់ដឹងបែបវិទ្យាសាស្ត្រទូលំទូលាយអំពីការប្រែប្រួល

លម្អិតបន្ថែមទៀតថា តើការឡើងកំដៅផែនដីនឹងជះឥទ្ធិពលយ៉ាងណាដល់តំបន់ជាក់លាក់នៃពិភពលោក។ ឧទាហរណ៍ខណៈមានតែជ្រុងមួយនៃអាមេរិកខាងត្បូងរហូតមកដល់បច្ចុប្បន្ននេះមានការកើនឡើងនូវភាពរាំងស្ងួតដែលអាចបង្កផលប៉ះពាល់ដល់វិស័យកសិកម្ម ប៉ុន្តែគ្រោះរាំងស្ងួតដែលធ្វើឱ្យខូចខាតបែបនេះត្រូវបានគេរំពឹងថានឹងក្លាយជារឿងធម្មតានៅទូទាំងទ្វីប ប្រសិនបើសីតុណ្ហភាពជាមធ្យមរបស់ពិភពលោកកើនឡើង ២ អង្សាសេ។

លោកស្រី Valérie Masson-Delmotte អ្នកវិទ្យាសាស្ត្រផ្នែកអាកាសធាតុនៅសាកលវិទ្យាល័យ Paris-Saclay និងជាសហប្រធានក្រុមដែលផលិតរបាយការណ៍នេះបាននិយាយថា ការផ្ដោតលើផលប៉ះពាល់ក្នុងតំបន់គឺជាទិដ្ឋភាពថ្មីមួយដ៏សំខាន់បំផុតនៃរបាយការណ៍នេះ។ លោកស្រីបានមានប្រសាសន៍ថា “យើងរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងកើតមាននៅគ្រប់ តំបន់។”

របាយការណ៍អាកាសធាតុកន្លងមកបានផ្ដោតសំខាន់ទៅលើការផ្លាស់ប្តូរជាសកលដែលបានធ្វើឱ្យប្រទេស និងអាជីវកម្មពិបាកចាត់វិធានការជាក់លាក់ដើម្បីការពារមនុស្ស និងទ្រព្យសម្បត្តិ។ ដើម្បីជួយដល់ការធ្វើផែនការបែបនេះ ក្រុមនេះ កាលពីថ្ងៃច័ន្ទបានចេញនូវផែនទីអន្តរកម្មដែលបង្ហាញពីរបៀបដែលប្រទេសនីមួយៗអាចត្រូវបានផ្លាស់ប្តូរនៅពេលដែលកំដៅពិភពលោកកើនឡើង។

បណ្ឌិត Masson-Delmotte មានប្រសាសន៍ថា “វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់ឱ្យសង្គមអ្នកធ្វើការសម្រេចចិត្ត និងអ្នកដឹកនាំនូវព័ត៌មានច្បាស់លាស់សម្រាប់គ្រប់តំបន់។”

របាយការណ៍ថ្មីនេះ គឺជាផ្នែកមួយនៃការវាយតម្លៃធំចំបងទី៦ នៃវិទ្យាសាស្ត្រអាកាសធាតុពីក្រុមអ្នកជំនាញអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៨។ របាយការណ៍ទីពីរ គ្រោងនឹងចេញផ្សព្វផ្សាយក្នុងឆ្នាំ២០២២ ដែលនឹងនិយាយលម្អិតការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់សង្គមមនុស្ស ដូចជាទីក្រុងជាប់ឆ្នេរសមុទ្រកសិដ្ឋានឬប្រព័ន្ធចែទំនាសុខភាព។ របាយការណ៍ទីបីដែលរំពឹងទុកនៅឆ្នាំក្រោយនឹងស្វែងយល់ពីយុទ្ធសាស្ត្របន្ថែមទៀតដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបញ្ឈប់ការឡើងកំដៅផែនដី។

របាយការណ៍ថ្មីនេះ ក៏ស្វែងយល់

ឌី ឃែមបូឌា ដេលី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឃែមបូឌា ដេលី

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិព្រួយបារម្ភ ចំពោះការឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្សនៅកម្ពុជា

អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បារម្ភចំពោះការបន្តឃុំខ្លួនលើសកម្មជនការពារសិទ្ធិមនុស្សកញ្ញា ឈឿន ដារ៉ាវី ហ៊ុន វណ្ណៈ និងព្រះភិក្ខុ កើត សារ៉ាយ នៅក្នុងពន្ធនាគារសព្វថ្ងៃនេះ ថាជាការបំពានច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋនៅកម្ពុជា។

អ្នករាយការណ៍ពិសេសរបស់

ការងារដើម្បីការពារសិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានរបស់ពលរដ្ឋនៅកម្ពុជាសព្វថ្ងៃនេះ។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនោះបានជំរុញឱ្យរដ្ឋាភិបាលខ្មែរចាត់វិធានការចាំបាច់មួយចំនួនដើម្បីទប់ស្កាត់ និងបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានលើសិទ្ធិពលរដ្ឋគ្រប់រូបភាព ដើម្បីធានានូវការសម្តែងមតិប្រកបដោយសន្តិវិធីស្តីពីសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា។



អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកវីទិត ម៉ុនតារប៊ុន (Vitit Muntarbhorn) បានសម្តែងក្តីកង្វល់នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា ការឃុំខ្លួន និងការដកហូតសិទ្ធិសេរីភាពរបស់សកម្មជនសិទ្ធិមនុស្សទាំងនោះ គឺជាការបំពានច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ ដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

លោកបន្តថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជាច្រើនរូបផ្សេងទៀត ក៏មានការភ័យព្រួយយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលបានបង្ហាញថា អាជ្ញាធរកម្ពុជាកំពុងកំណត់គោលដៅគំរាមកំហែង និងដាក់ទោសទណ្ឌដល់អ្នកការពារសិទ្ធិមនុស្ស ក្នុងគោលបំណងឱ្យមានការភ័យខ្លាចក្នុងចំណោមអ្នកដែលធ្វើ

ការព្រួយបារម្ភរបស់អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាំងនោះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជាកំពុងបន្តឃុំខ្លួនសកម្មជនការពារសិទ្ធិមនុស្សជាបន្តបន្ទាប់ក្នុងពេលបច្ចុប្បន្ននេះ។

សកម្មជនសិទ្ធិមនុស្ស និងសកម្មជនបរិស្ថាន លោក ហ៊ុន វណ្ណៈ កញ្ញា ឈឿន ដារ៉ាវី និងលោក មាន ព្រហ្មមុនី ជាដើម ត្រូវអាជ្ញាធរចាប់ខ្លួនក្រោមបទចោទច្បាប់ឱ្យមានភាពរីករវល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការទាមទារឱ្យដោះលែងតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។

ជុំវិញបញ្ហានេះ ស្ថានបេសកកម្ម

អចិន្ត្រៃយ៍របស់កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានចេញលិខិតរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែ

លើរដ្ឋាភិបាលឯកបក្សរបស់លោកហ៊ុន សែន តែប៉ុណ្ណោះ។



កក្កដា ឆ្នាំ២០២១ ថា ការព្រួយបារម្ភចំពោះការគំរាមកំហែង និងការដាក់ទណ្ឌកម្មលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា គឺមានបំណងញុះញង់តែប៉ុណ្ណោះ ហើយការលើកឡើងថាមានការគាបសង្កត់សិទ្ធិក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការជួបជុំដោយសន្តិវិធី ក៏មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជានោះដែរ។

ប្រភពដដែលអះអាងថា មានតែការគោរពនិងការអនុវត្តច្បាប់តែប៉ុណ្ណោះដែលជាផ្លូវតែមួយគត់ និងត្រឹមត្រូវបំផុតសម្រាប់រដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខសុវត្ថិភាព ដើម្បីធានាដល់ការលើកកម្ពស់សិទ្ធិមនុស្សនិងភាពសុខដុមរមនានៅកម្ពុជាបន្តទៀត។

ទោះជាបែបនេះក៏ក្រុមអ្នកឃ្លាំមើលសង្គមវិចិត្រថា ការចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជនការពារសិទ្ធិមនុស្សនិងសកម្មជនដឹកនាំកងមក គឺខុសនឹងនីតិវិធីច្បាប់ ខុសនឹងរដ្ឋធម្មនុញ្ញកម្ពុជានិងមានចរិតនយោបាយយ៉ាងច្បាស់ក្រឡេក ព្រោះថាការចាប់ខ្លួនអ្នកទាំងនោះគឺធ្វើឡើងក្នុងចេតនាបំបិទសំឡេងប្រឆាំងនឹងបំបាត់ការវិវត្ត

គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ ដែលអាជ្ញាធរកម្ពុជាបានឃុំខ្លួនសកម្មជនសិទ្ធិមនុស្សខាងលើដោយឃុំខ្លួននៅមណ្ឌលអប់រំកែប្រែ «ម១» និង «ម២» រហូតមកដល់ខែសីហា ឆ្នាំ២០២១ នេះ មានរយៈពេលប្រមាណជិត ១ឆ្នាំហើយ ក្រោយតុលាការបានបើកសវនាការពលើកកន្លងមក ប៉ុន្តែសវនាការនេះនឹងត្រូវបន្តបើកនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះបន្តទៀត។

ច្បាប់ស្តីពីការឃុំខ្លួនបណ្តោះអាសន្នមាត្រា១ បានចែងថា ទោះស្ថិតក្នុងករណីណាក៏ដោយ ការឃុំខ្លួនបណ្តោះអាសន្ននេះមិនឱ្យលើសពី ៤ ខែឡើយ។ ប៉ុន្តែការសម្រេចរបស់ចៅក្រមដែលមានមូលហេតុច្បាស់លាស់គឺអាចបន្តឃុំខ្លួនដល់៦ខែបានប្រសិនបើមានការចាំបាច់ក្នុងការស៊ើបអង្កេតបន្ថែមទៀត។

ក្រុមអ្នកសង្កេតការណ៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះអាជ្ញាធរក្រុងភ្នំពេញកំពុងឃុំខ្លួនសកម្មជននយោបាយ សកម្មជនការពារព្រៃឈើ សកម្មជនបរិស្ថាននិងសកម្មជនសិទ្ធិមនុស្សប្រមាណជាង ៥០នាក់ហើយ។

តមកពីទំព័រទី ០១ ព្រឹទ្ធសភាអនុម័តច្បាប់ស្តីពីហេដ្ឋារចនា

ទីក្រុងវ៉ាស៊ីនតោន៖ ព្រឹទ្ធសភាបានផ្តល់ការឯកភាពទៅភាគីដ៏ច្រើនលើសលប់កាលពីថ្ងៃអង្គារលើច្បាប់ស្តីពីហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់ចំនួន ១ ពាន់ពាន់លានដុល្លារដើម្បីស្តារផ្លូវថ្នល់ និងស្ពានដែលទ្រុឌទ្រោមរបស់ប្រទេសឡើងវិញ និងផ្តល់មូលនិធិដល់ភាពធន់នឹងអាកាសធាតុថ្មី និងគំនិតផ្តួចផ្តើមអ៊ីនធឺណិតដែលផ្តល់នូវសមាសធាតុសំខាន់នៃរបៀបរស់របស់ប្រជាជនជាតិប៊ែរ ជិន។

ការបោះឆ្នោតដែលមានសម្លេង ៦៩ ទល់នឹង ៣០ គឺមានលក្ខណៈមិនធម្មតា នៃបក្សទាំងពីរ។ ការបោះឆ្នោតដែលគាំទ្ររួមមានព្រឹទ្ធសភាមិត Mitch McConnell មកពីរដ្ឋ Kentucky មេដឹកនាំគណបក្សសាធារណរដ្ឋ និង១៨ នាក់ផ្សេងទៀត មកពីគណបក្សរបស់លោកដែលមិនអើពើចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់អតីតប្រធានាធិបតីដូណាល់ត្រាំ ទម្លាក់វាចោល។

“ការវិនិយោគជាប្រវត្តិសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធ គឺជាអ្វីដែលខ្ញុំជឿថាអ្នក និងប្រជាជន អាមេរិកចង់បាន ជាអ្វីដែលអ្នកបានស្នើសុំជាយូរមកហើយ” លោកប៊ែរ ជិនបាននិយាយពីសេចក្តីមានខណៈពេលដែលលោកបានអរគុណដល់គណបក្សសាធារណរដ្ឋដែលបានបង្ហាញនូវ “ភាពក្លាហានជាច្រើន”។

លោក McConnell បានប្រកាសជាសាធារណៈថា អាទិភាពរបស់លោក គឺកំពុងបញ្ឈប់របៀបរស់របស់លោក Biden និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំមានមោទនភាពក្នុងការគាំទ្រកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធទ្វេភាគីជាប្រវត្តិសាស្ត្រនាពេលបច្ចុប្បន្ននេះ និងបង្ហាញថា ភាគីនយោបាយទាំងពីរនៅតែអាចរួមគ្នារកដំណោះស្រាយរួម។”

វិធានការណ៍នេះប្រឈមមុខនឹងផ្លូវលំបាក និងប្រើពេលវេលាច្រើននៅក្នុងសភាជាកន្លែងដែលលោកស្រី Nancy Pelosi ប្រធានសភា និងសមាជិកភាគច្រើននៃគណបក្ស Progressive Caucus ដែលមានសមាជិកជិត ១០០ នាក់និយាយថាពួកគេនឹងមិនបោះឆ្នោតលើច្បាប់នេះទេលុះត្រាតែ និងរហូតទាល់តែព្រឹទ្ធសភាអនុម័តដាច់ដោយឡែកមួយ គឺច្បាប់គោលនយោបាយសង្គមប្រកបដោយ

មហិច្ឆតាដែលមានទឹកប្រាក់ ៣.៥ ពាន់ពាន់លានដុល្លារនៅរដ្ឋស្ទីកឈើជ្រុះនេះ។ នោះអាចធ្វើឱ្យច្បាប់ស្តីពីហេដ្ឋារចនាសម្ព័ន្ធត្រូវបានផ្អាកអស់រយៈពេលជាច្រើនសប្តាហ៍។

គ្មានការសង្ស័យ ច្បាប់នេះមានលក្ខណៈសំខាន់ដោយខ្លួនឯង។ វានឹងក្លាយជាការវិនិយោគដ៏ធំបំផុតរបស់សហព័ន្ធក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែលប៉ះពាល់ស្ទើរតែគ្រប់វិស័យនៃសេដ្ឋកិច្ចអាមេរិក និងពង្រឹងការឆ្លើយតបរបស់ប្រទេសចំពោះការឡើងកំដៅផែនដី។ ការផ្តល់មូលនិធិសម្រាប់ការធ្វើទំនើបកម្មបណ្តាញថាមពលរបស់ប្រទេសនឹងឈានដល់កម្រិតចូលក្នុងកំណត់ត្រាដូចជាគម្រោងដើម្បីគ្រប់គ្រងហានិភ័យអាកាសធាតុឱ្យបានល្អប្រសើរ។



ព្រឹទ្ធសភាអាមេរិកកំពុងបើកអង្គប្រជុំស្តីពីការអនុម័តច្បាប់ស្តីពីហេដ្ឋារចនាសម្ព័ន្ធទឹកប្រាក់១លានដុល្លារប្រាក់រ៉ាប់រយពាន់លានដុល្លារនឹងត្រូវយកទៅជូសជុល និងជំនួសគម្រោងការងារសាធារណៈចាស់ៗ។

ជាមួយនឹងការចំណាយសហព័ន្ធថ្មីចំនួន ៥៥០ ពាន់លានដុល្លារ វិធានការនេះនឹងផ្តល់ ៦៥ ពាន់លានដុល្លារដើម្បីពង្រីកការចូលប្រើអ៊ីនធឺណិតល្បឿនលឿន។ ១១០ ពាន់លានដុល្លារសម្រាប់ផ្លូវ ស្ពាន និងគម្រោងផ្សេងទៀត។ ២៥ ពាន់លានដុល្លារសម្រាប់ព្រលានយន្តហោះ និងការផ្តល់មូលនិធិច្រើនបំផុតសម្រាប់ក្រុមហ៊ុន Amtrak ចាប់តាំងពីសេវាកម្មផ្លូវដែកដឹកអ្នកដំណើរត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១។ វាក៏នឹងបន្ត និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីដឹកជញ្ជូនដែលមានស្រាប់ដែលគ្រោងនឹងផុតកំណត់នៅចុងខែកញ្ញានេះ។

ជោគជ័យរបស់វា គឺការចរចាយ៉ាង

ហ្មត់ចត់ដោយក្រុមសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យក្នុងការពិគ្រោះយោបល់ជាមួយមន្ត្រីសេតវិមាន ជាការបង្ហាញពីជំនឿរបស់លោកប៊ែរ ជិន ថា ការសម្របសម្រួលទ្វេភាគីអាចធ្វើទៅបានតាមអាទិភាពដែលភាគីទាំងពីរបានចែករំលែកជាយូរមកហើយទោះបីស្ថិតក្នុងគ្រានៃការបែងចែកខាងនយោបាយដ៏ស៊ីជម្រៅ។

សមាជិកព្រឹទ្ធសភា Kyrsten Sinema សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Arizona និងជាអ្នកចរចាសំខាន់ម្នាក់បាននិយាយថា “នេះគឺជាអ្វីដែលមេដឹកនាំជាប់ឆ្នោតបោះជំហានឆ្ពោះទៅរកការព្យាបាលការបែកបាក់របស់ប្រទេសយើងជាងការចិញ្ចឹមចិត្តធ្វើអោយបែកបាក់គ្នា។”

សមាជិកព្រឹទ្ធសភាលោក Rob Portman មកពីគណបក្សសាធារណរដ្ឋនៃរដ្ឋ

Ohio បាននិយាយថា “មនុស្សគ្រប់រូបដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ អាចមានមោទនភាពចំពោះអ្វីដែលស្ថាប័ននេះសម្រេចបាននៅថ្ងៃនេះ ព្រឹទ្ធសភាកំពុងបំពេញការងាររបស់ខ្លួន។”

ការស្វែងយល់ពីច្បាប់ស្តីពីហេដ្ឋារចនាសម្ព័ន្ធ

• កញ្ចប់ថវិកាមួយពាន់ពាន់លានដុល្លារត្រូវបានអនុម័ត ព្រឹទ្ធសភាបានអនុម័តកញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធទ្វេភាគីដ៏ធំមួយ នៅថ្ងៃទី១០ ខែសីហា ដោយកំណត់ពីការចរចា និងការជជែកដេញដោលគ្នាជាច្រើនសប្តាហ៍ ជុំវិញការវិនិយោគសហព័ន្ធដ៏ធំបំផុតនៅក្នុងប្រព័ន្ធការងារសាធារណៈចាស់របស់ប្រទេសក្នុងរយៈពេលជាងមួយទសវត្សរ៍។

• ការបោះឆ្នោតចុងក្រោយនៃលទ្ធផលចុងក្រោយនៅក្នុងព្រឹទ្ធសភាគឺមាន ៦៩ សំឡេងទល់នឹង ៣០ ប្រឆាំង។ ច្បាប់ដែលនៅតែត្រូវអនុម័តដោយសភានឹងប៉ះពាល់

ស្ទើរតែគ្រប់វិស័យនៃសេដ្ឋកិច្ចអាមេរិក និងពង្រឹងការឆ្លើយតបរបស់ប្រជាជាតិចំពោះការឡើងកំដៅផែនដី។

• វិស័យសំខាន់ៗដែលត្រូវចំណាយជាមួយផែនការទ្វេភាគីផ្ដោតលើការចំណាយលើការដឹកជញ្ជូន គ្រឿងបរិក្ខារប្រើប្រាស់ និងការសម្អាតការបំពុលបរិស្ថាន។

• ការដឹកជញ្ជូន៖ ប្រហែល ១១០ ពាន់លានដុល្លារ នឹងត្រូវយកទៅធ្វើផ្លូវស្ពាន និងគម្រោងដឹកជញ្ជូនផ្សេងទៀត។ ២៥ ពាន់លានដុល្លារសម្រាប់ព្រលានយន្តហោះ និង ៦៦ ពាន់លានដុល្លារ សម្រាប់ផ្លូវដែក ដោយផ្តល់ឱ្យក្រុមហ៊ុន Amtrak នូវថវិកាច្រើនបំផុតដែលខ្លួនបានទទួលចាប់តាំងពីក្រុមហ៊ុន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ ។

• គ្រឿងបរិក្ខារប្រើប្រាស់៖ សមាជិកព្រឹទ្ធសភាក៏បានរួមបញ្ចូល ៦៥ ពាន់លានដុល្លារដែលមានបំណងតភ្ជាប់សហគមន៍នៅជនបទ ដែលពិបាកទទួលបានអ៊ីនធឺណិតល្បឿនលឿន និងជួយចុះឈ្មោះអ្នករស់នៅទីក្រុងដែលមានប្រាក់ចំណូលទាបដែលគ្មានលទ្ធភាព និង ៨ ពាន់លានដុល្លារសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទឹកនៅភាគខាងលិច។

• សម្អាតការបំពុលបរិស្ថាន៖ ប្រហែល ២១ ពាន់លានដុល្លារនឹងត្រូវយកទៅធ្វើការសម្អាតអណ្តូង អណ្តូងរ៉ែ និងកន្លែងលំហែ Superfund ។

ជាមួយនឹងជ័យជម្នះទ្វេភាគីគណបក្សប្រជាធិបតេយ្យបានប្រែក្លាយក្លាមៗទៅរកការបណ្តាក់ទុនដោយឯកបក្សជាកញ្ចប់គោលនយោបាយសង្គមទី ២ ដែលនឹងបំពេញនូវអ្វីដែលនៅសល់នៃអាទិភាពចំណាយរបស់ពួកគេ។ វិភាគគោលនយោបាយសង្គមចំនួន ៣.៥ ពាន់ពាន់លាន ដុល្លាររបស់ព្រឹទ្ធសភា ត្រូវបានគេរំពឹងថានឹងអនុម័តដោយគណបក្សនៅល្ងាចថ្ងៃអង្គារ ឬដើមថ្ងៃពុធនេះ នឹងអនុញ្ញាតឱ្យគណៈកម្មាធិការព្រឹទ្ធសភារៀបចំសេចក្តីព្រាងច្បាប់អម ដោយគោលនយោបាយដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុសុខភាព ការអប់រំ និងប្រាក់ឈ្នួលគ្រួសារ និងការសម្រាកព្យាបាល វានឹងជាការគំរាមកំហែងដល់អ្នកប្រឆាំងតវ៉ា។ វាក៏នឹងរួមបញ្ចូលទាំងការដំឡើងពន្ធ - ហើយត្រូវបានគេរំពឹងថានឹងបង្កើតការប្រឆាំងជាសាធារណៈរបស់គណបក្សសាធារណរដ្ឋ

តើមហាសេដ្ឋីណាម្នាក់ប្រណាំងផ្នែកអវកាស ?

កាសែត New York (ពាណិជ្ជកម្ម CNN)

លោក Jeff Bezos លោក Elon Musk និងលោក Richard Branson មានទ្រព្យសម្បត្តិសរុបចំនួន ៤០០ ពាន់លានដុល្លារស្មើនឹងទំហំផលិតផលក្នុងស្រុកសរុបនៃប្រទេសអៀរឡង់ទាំងមូល។ បុរសទាំងបីនាក់បានសម្រេចចិត្តដាក់ទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការតាមរកក្តីសុចិន្តធ្វើដំណើរអវកាសរបស់ខ្លួន ដោយបង្កើតការប្រណាំងអវកាសទំនើបមួយសម្រាប់បុរសដ៏អស្ចារ្យជាងប្រទេស ជាអ្នកបាញ់កាំជ្រួចឡើងទៅតាមវិថី។

ក្រុមហ៊ុនអវកាសដែលបង្កើតឡើងដោយមហាសេដ្ឋីទាំងបីសុទ្ធតែមានគោលដៅខុសគ្នា និង ទស្សនៈវិស័យផ្សេងគ្នាបន្តិចបន្តួចអំពីវិធីសាស្ត្រសម្រេចវា។ ប៉ុន្តែលោក Branson លោកMusk លោក Bezos មិនដែលមានភាពស្ងាហាប់លេចធ្លោ ប្រកួតប្រជែងជាងពេលដែលលោក Branson បានប្រកាសកាលពីដើមខែនេះថា លោកនឹងបាញ់បង្ហោះខ្លួនឯងចូលទៅក្នុងលំហអាកាសដោយយានដើម្បីហោះហើរកំសាន្ត តែប៉ុន្មានថ្ងៃមុនពេល

លោក Bezos លោកចូលក្នុងរ៉ុកែតផ្ទាល់ខ្លួន។

ការហោះហើររបស់លោក Branson បានចាប់ផ្តើមដោយគ្មានបញ្ហានៅថ្ងៃអាទិត្យ ខណៈពេលដែលលោក Bezos គ្រោង



Elon Musk

ហោះហើរនៅថ្ងៃទី ២០ ខែកក្កដា។

ប៉ុន្តែតើមហាសេដ្ឋីណាដែលពិតជាឈ្នះការប្រកួតប្រជែងអវកាសនេះ? ទាំងអស់នេះ គឺអាស្រ័យលើរបៀបដែលអ្នកមើលវា។

ដាក់វានៅក្នុងទស្សនៈវិស័យសារព័ត៌មានបានចេញផ្សាយថា លោកBezos លោក Branson និងលោក Musk ជាបុគ្គលឆ្នើមផ្នែកអវកាស ៣ រូបដោយសារតែភាពស្រដៀងគ្នារបស់ពួកគេ៖



Jeff Bezos

ទាំងអស់គ្នាបានបង្កើតទ្រព្យសម្បត្តិរបស់ខ្លួននៅក្នុងឧស្សាហកម្មផ្សេងៗមុនពេលកំណត់ទីតាំងរបស់ខ្លួននៅលើបណ្តាញភពក្រៅលោក Musk មានមុខជំនួញទូទាត់តាមអនឡាញ និងថយន្តអេឡិចត្រូនិក លោកBezos ជាមួយ Amazon និងលោក

Branson រកស៊ីជាមួយអាណាចក្រជំនួញម៉ាក Virgin របស់គាត់។ ហើយពួកគេទាំងអស់គ្នា បានបង្កើតក្រុមហ៊ុនរបស់ខ្លួនក្នុងរយៈពេលខុសគ្នាតែពីរបីឆ្នាំ ក្លាយជាមនុស្សមានមុខមាត់មានការទទួលស្គាល់បំផុតនៅក្នុងការប្រណាំងផ្នែកអវកាសសតវត្សរ៍ទី ២១ ជាឧស្សាហកម្មកំដរយក្សកំពុងប្រជែងគ្នាទៅរកអវកាសជាជាងរដ្ឋាភិបាលលោកខាងលិច ប្រជែងជាមួយរដ្ឋាភិបាលភាគខាងកើតដូចនៅក្នុងការប្រណាំងអវកាសនៃសតវត្សចុងក្រោយ។

ប៉ុន្តែពួកគេពិតជាមិនមែនជាអ្នកលេងតែម្នាក់គត់នៅក្នុងហ្គេមនោះទេ ហើយពួកគេប្រហែលជាមិនមែនជាបុគ្គលអវកាសឆ្នើមតែមួយគត់ក្នុងរយៈពេលយូរអង្វែងនោះដែរ។ មានការចាប់ផ្តើមអវកាសរាប់រយនៅទូទាំងសហរដ្ឋអាមេរិក និងពិភពលោក ផ្តោតលើអ្វីៗគ្រប់យ៉ាងពីបច្ចេកវិទ្យាផ្កាយរណបរហូតដល់សណ្ឋាគារបណ្តុះបណ្តាលអវកាស។ SpaceX, Blue Origin និង Virgin ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនផងដែរ តាមរយៈភាពជាដៃគូជាមួយអង្គការ NASA និងយោធាអាមេរិក ហើយអ្នកទាំងបីនៅតែបន្តប្រកួតប្រជែងនិងម្តងម្កាលចាប់ដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលមានស្នាដៃ ដូចជា

តទៅទំព័រទី១៤

ពេទ្យចាប់សរសៃ វេជ្ជ. Hai N. Huynh Chiro Health & Rehab, Inc.



ប្រសិនបើលោកអ្នកមានរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ សូមអញ្ជើញមក Chiro Health & Rehab សម្រាប់ការវាយតម្លៃ និងព្យាបាលរបួសឱ្យជាសះស្បើយ។ ថ្វីបើជាក់ហុសអ្វីក៏ដោយលោកអ្នក ត្រូវបានធានារ៉ាប់រង។ គ្មានការចំណាយពីហោប៉ៅរបស់លោកអ្នកទេ។ ការវិយាល័យរបស់យើងមានបំពាក់គ្រឿងប្រឹក្សាល្អៗ និងវេជ្ជបណ្ឌិត Dr. Huynh មានបទពិសោធន៍ជាង២០ ឆ្នាំ ក្នុងការព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ជំងឺដែលយើងធ្វើការព្យាបាល មានដូចខាងក្រោម៖

ម៉ោងធ្វើការ: ថ្ងៃច័ន្ទ ដល់ សុក្រ
០៩:០០ ព្រឹក - ០៩:០០ល្ងាច
០១:០០ យប់-០២:០០រសៀលបិទ-អាហារថ្ងៃត្រង់
ការណាត់ជួបរៀងរាល់ថ្ងៃសៅរ៍

- ឈឺក • ឈឺខ្នង • ឈឺស្មា • ឈឺសាច់ដុំ • ឈឺក្បាល
- គ្រិចថ្លោះ • subluxation • ឈឺផ្តិតខ្នង
- sciatica • ម្តេចដោយការទាញខ្នង
- ជំងឺសន្លាក់ • ម្តេចឆ្អឹង • រោគសរសៃប្រសាទ
- ថែទាំសុខភាពពន្យារ



ផ្ទះ 6 Pine Street Lowell, MA 01851
ទូរស័ព្ទលេខ (978) 221-6449 ហ្វាក៖ (978) 710-4185

ធ្វើការណាត់ជួបក្នុងថ្ងៃតែមួយ សម្រាប់អ្នកជំងឺថ្មី
Chiro Health & Rehab, Inc.

តមកពីទំព័រទី ០៤ ដំណើរជីវិតនៃកីឡាករមុជទឹក...

អាបតាត" ។

ដើម្បីធានាថា Jordan មិនភ័យខ្លាច មិនចាកចេញពីមណ្ឌលកុមារកំព្រា នោះ លោក Jerry បានយកស៊ីម៉ង់ត៍តូចមួយ ដាក់រូបថតគាត់នៅម្ខាង និងរូបថត Jordan នៅម្ខាងទៀត និងអោយគាត់ពាក់ធ្វើជា ខ្សែក ។

លោក Jerry បាននិយាយថា "ខ្ញុំបាន បញ្ជូនគាត់ទៅមណ្ឌលកុមារកំព្រា និង បានសួរពួកគេថា តើពួកគេអាចផ្តល់ខ្សែក នេះដល់គាត់ និងនិយាយជាមួយគាត់អំពី ឪពុកគាត់ ហើយនិយាយថាឪពុកគាត់នឹង មកយកគាត់មកផ្ទះនៅថ្ងៃណាមួយ។"

នៅពេលគាត់បានជួប Jordan ជាលើកដំបូង លោក Jerry បាននិយាយ ថា អ្វីដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលនោះគឺថា Jordan នៅតូច មានអាយុជិតពីរឆ្នាំ Jordan ក៏មានជំងឺជាច្រើនផងដែរ។

លោក Jerry បាននិយាយថា "មានរឿង ជាច្រើនដែល Jordan បានឆ្លងកាត់កាលពី

នៅក្មេងៗ។ "ខ្ញុំបានសន្យាជាមួយគាត់ក្លាយ ជា ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងតាមលទ្ធភាព របស់ខ្ញុំ ដើម្បីធ្វើអោយប្រាកដថា គាត់នឹង មានជីវិតល្អបំផុត ដែលមនុស្សអាចមាន។"

ការចាប់ផ្តើមអាជីពជាកីឡាករមុជទឹក របស់ Windle



ស្ត្រីជនជាតិអាមេរិកឈ្នះមេដាយសកីឡាអូឡាំពិកនៅតូក្យូ

រស់នៅក្នុងទីក្រុង Fort Lauderdale រដ្ឋ Florida លោក Jerry បានដាក់កូនប្រុស អាយុ ៧ ឆ្នាំរបស់គាត់នៅក្នុងជំរុំហែលទឹក

ខណៈពេលដែលគាត់ធ្វើការនៅមន្ទីរពេទ្យ នៅរដូវក្តៅ។

នៅថ្ងៃទី១ និងទី២ នៅដំរុំ គ្រូបង្វឹក អនុញ្ញាតឱ្យអ្នកបោះជំរុំលោតពីក្តារមុជទឹក មួយម៉ែត្រ និងលេងនៅក្នុងអាងហែលទឹក។ Jordan បានធ្វើអោយលោក Tim O'Brien ដែលជាប្រធានកម្មវិធីនៅពេលនោះ ចាប់អារម្មណ៍ ។

នៃកីឡាអូឡាំពិក។

លោក Jerry បាននិយាយថា "លោក Tim បាននិយាយថា ខ្ញុំគួរតែឱ្យ Jordan ចូលក្នុងកម្មវិធីមុជទឹករបស់គាត់។" គាត់ និយាយថា "លោកត្រូវការឱ្យក្មេងនេះចូល កីឡាមុជទឹក។ គាត់នឹងក្លាយជាជើងឯក ថ្នាក់ជាតិនៅថ្ងៃណាមួយ គាត់អាចក្លាយជា កីឡាករអូឡាំពិកនៅថ្ងៃណា មួយ។"

គាត់និយាយថា ពេលឃើញ Jordan ធ្វើឱ្យគាត់នឹកឃើញដល់ Greg Louganis ហើយគាត់និយាយថា Jordan មានរាងកាយ ល្អឥតខ្ចោះសម្រាប់អ្នកកីឡាករមុជទឹក។ គាត់មានការយល់ដឹងអំពីលំហ គាត់ដឹង ថាគាត់នៅទីណានៅលើអាកាសនៅពេល គាត់លោតចេញពីក្តារមុជទឹក ហើយគាត់ មើលទៅពិតជាល្អមែនទែន លោកចូល ទៅក្នុងទឹក។"

លោក Evan Lisette គ្រូបង្វឹកម្នាក់ របស់ Jordan ក្នុងកម្មវិធីនេះបានប្រាប់ សារព័ត៌មានកីឡា USA TODAY ថា Jordan បានបង្ហាញថា គាត់មានភាព

តទៅទំព័រទី១១

We're OPEN
Lowell Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth
Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពទូរស័ព្ទ
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ **COVID-19**
តាមរយៈ **Telehealth**
សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត
Call: (978) 455-7992

ក្រុមហ៊ុនអចលនៈទ្រព្យ អ៊ីយ៉ិន រាលអ៊ីស្តេក
URBAN REAL ESTATE

មជ្ឈមណ្ឌលផ្តល់សេវា
ជួលលំនៅដ្ឋាន



ជាញើល តាន
ភ្នាក់ងារអចលនៈទ្រព្យ
Daniel Tan
Real Estate Agent
Cell: 978-902-6354

Residential Leasing Center

508 Westford Street • Lowell, MA 01851
(978) 454-0444

ក្រុមហ៊ុនធានារ៉ាប់រង យេយេ អ៊ីនស៊ុរ៉ង អេស៊េនស៊ី
KK Insurance Agency, Inc.

រថយន្ត • លំនៅដ្ឋាន • អាជីវកម្ម
Car • Home • Business



508 Westford Street
Lowell, MA 01851
978-970-2212
kk@kkinsurancema.com

មណ្ឌលពិនិត្យសុខភាពទូទៅ

Lowell Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

លោក ចាន់ ទូច , C.N.P.
Chhan Touch, C.N.P.



ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី

Now Accepting New Patients

ជំងឺទូទៅ
Family Medicine

&

សុខភាពផ្លូវចិត្ត
Behavioral Health

អាសយដ្ឋាន

1075 Westford Street, Unit 204 • Lowell, MA 01851 • (978) 455-7992

ទទួលយកម៉ាសហ្វើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer • Plenty of Free Parking

តមកពីទំព័រទី ០៩ ដំណើរជីវិតនៃកីឡាករមុជទឹក...

ក្លាហានក្នុងការតស៊ូ ជាធម្មតាគាត់ធ្វើបែបនេះដោយស្ម័គ្រចិត្ត និងសើចជាមួយមិត្តរួមក្រុមដទៃទៀត។

Lisette បាននិយាយថា "អ្នកមុជទឹកម្នាក់ៗ គឺខុសគ្នា ទាំងផ្លូវកាយ និងផ្លូវចិត្ត។" "គាត់មានភាពរឹងមាំខាងរាងកាយ និងមានគុណធម៌។ នៅពេលគាត់ធំឡើងគាត់កាន់តែមានភាពរឹងមាំ។ គាត់ជាមនុស្សមានចិត្តចង់បានភាពល្អប្រសើរជាងនេះ និងចង់បានអ្វីៗបន្ថែមទៀត។"

លោក Windles បានផ្លាស់ទៅ Indianapolis ជាកន្លែងដែល Jordan ហាត់នៅមជ្ឈមណ្ឌល បណ្តុះបណ្តាលជាតិ ហើយបន្ទាប់មក ទៅ North Carolina ជាកន្លែងដែលគាត់បានទទួលការបណ្តុះបណ្តាលក្រោមការដឹកនាំរបស់លោក Nunzio Esposto ដែលជាគ្រូបង្វឹកមុជទឹកនៅសាកលវិទ្យាល័យ Duke ។

លោក Esposto បានប្រាប់សារព័ត៌មាន USA TODAY ថា៖ "វាគឺជាក្តីសុបិន្តរបស់គ្រូបង្វឹកគ្រប់រូបក្នុងការបង្វឹកក្មេងដែលស្រលាញ់កីឡារបស់គាត់។" ខ្ញុំពិតជាសប្បាយចិត្ត ក្នុងការធ្វើជាគ្រូបង្វឹកដល់

Jordan ហើយ Jordan ពិតជាមានទេពកោសល្យខ្លាំងណាស់។

"គាត់តែងតែជួយដល់អត្តពលិកដទៃទៀត អំពីរបៀបនៃការជ្រុះមុជទឹក និងមានពេលខ្លះ គាត់បានជួយខ្ញុំក្នុងការបង្វឹកក្មេងៗមួយចំនួន អំពីកម្មវិធីមេរៀនដែលខ្ញុំមាន។ ហើយទាំងអស់នោះ គឺជាការស្រឡាញ់កីឡាសុទ្ធសាធ។"

លោក Esposto បាននិយាយថា Jordan ត្រូវបានគេជំរុញយ៉ាងខ្លាំងណាស់ដោយដឹងច្បាស់ថាមានអ្វីកើតឡើងចំពោះរាងកាយគាត់ខណៈពេលដែលគាត់នៅលើលំហ។

"គ្រប់ពេលដែលគាត់ងើបចេញពីទឹកខ្ញុំនិយាយទៅកាន់គាត់ហើយគាត់និយាយតបថា "បាទ ខ្ញុំមានអារម្មណ៍ថាអញ្ចឹង ឬពេលខ្លះគាត់និយាយមកខ្ញុំថា "នេះគឺមិនត្រូវមែន" គាត់និយាយចំៗចំណុច។"

"វាគឺជាអ្វីមួយ" ៖ កីឡាអូឡាំពិកថ្ងៃនេះ

នៅពេលដែល Jordan មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតកីឡាអូឡាំពិក

ទីក្រុងតូក្យូ គ្រូបង្វឹករបស់គាត់រីករាយសប្បាយចិត្ត។

លោក Lisette បាននិយាយថា "នៅពេលខ្ញុំមើលការផ្សាយផ្ទាល់តាមទូរទស្សន៍ ខ្ញុំចាំថា ខ្ញុំបានក្រោកឈរ និងដាក់ដៃខ្ញុំលើក្បាលដូចឪពុករបស់គាត់ គឺលោក Jerry Windle ដែរ" ។ "ខ្ញុំពិតជាព្រីសម្បុរ ដែលដឹងថា Jordan ទទួលបានពានរង្វាន់អូឡាំពិក។ ពិតជាអីបើចិត្តណាស់ ខ្ញុំហូរទឹកភ្នែក ព្រោះតែរីករាយសប្បាយចិត្ត។"

លោក Jerry បាននិយាយថា ការបំពេញបំណង និងភាពរីករាយបំផុតរបស់គាត់គឺអាចចិញ្ចឹមបីបាច់ ណែនាំស្រឡាញ់ និងផ្តល់ឱកាសដល់កូនរបស់គាត់។

លោក Jerry បាននិយាយថា "វាជារឿងធម្មតាទេដែលខ្ញុំក្លាយជាឪពុក វាមិនមានអារម្មណ៍ដូចមនុស្សមួយចំនួនដែលនិយាយថា ខ្ញុំធ្វើពលិកម្មលះបង់ និងនិយាយថាខ្ញុំធ្វើនេះ ខ្ញុំធ្វើនោះ។" "តាមពិតអ្វីដែលខ្ញុំបានធ្វើគឺផ្តល់ឱកាសនិងបើកទ្វារឱ្យគាត់ ដើម្បីគាត់អាចក្លាយជាមនុស្សល្អបំផុត និងជាពលរដ្ឋពិភពលោក តាមដែលគាត់អាចធ្វើទៅបាន។"

តម្លាភាព និងភាពបើកចំហ គឺមានសារៈសំខាន់សម្រាប់លោក Jerry ហើយនៅពេលដែល Jordan ធំឡើង លោក Jerry និយាយថាគាត់នឹងបង្រៀនកូនប្រុសរបស់គាត់អំពីវប្បធម៌ និងអំពីសារវតាប្រទេសកម្ពុជា។

លោក Jerry បាននិយាយថា "ខ្ញុំតែងតែចង់អោយ Jordan មានតម្លាភាព ព្រោះខ្ញុំមិនចង់ អោយមានសំណួរដែលគ្មានចម្លើយនៅពេលដែលគាត់ធំពេញវ័យ។" ដូច្នេះហើយ ខ្ញុំបានចែករំលែកជាមួយគាត់តាំងពីដំបូង អំពីរឿងកំណើតរបស់គាត់ និងការចិញ្ចឹមគាត់។"

លោក Jerry បាននិយាយថា គាត់ពេញចិត្តរាល់ពេលដែលគាត់បានចំណាយជាមួយកូនប្រុសរបស់គាត់។

លោក Jerry បាននិយាយថា "ការបង្កើតចំណង ទំនាក់ទំនងជាមួយ Jordan ខ្ញុំបានធ្វើឡើង ភ្លាមៗ។" វាដូចជាអ្វីមួយអញ្ចឹង "Jordan ធំឆាប់ និងចម្រើនលូតលាស់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ គាត់គឺជាអាទិភាពរបស់ខ្ញុំក្នុងនាមជាមនុស្ស" ។

We're OPEN

Lynn Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពលីន
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺ **COVID-19**
តាមរយៈ **Telehealth**
សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត
Call: (781) 780-7755

LEGEND

MOTOR GROUP, INC.

មានជួលជុលរថយន្ត លេងលេង

មានសេវាជួលជុលរថយន្តគ្រប់ប្រភេទ
រថយន្ត ប៉ះ បុក ខូចខាត និងក្រពើតមែន រឺទេ ?
ទូរស័ព្ទ 978-458-2085

COLLISION REPAIR

BEEN IN AN ACCIDENT?
FROM DENTS TO TOTALED,
WE CAN FIX IT ALL.



យើងរៀបចំសណ្តោះការជួលជុលរថយន្ត នៅពេលត្រូវការ, ធ្វើការជាមួយនឹង
ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកនិងរៀបចំរាល់ឯកសារទាំងអស់។
ការពេញចិត្តរបស់លោកអ្នក គឺជាអាជីវកម្មរបស់យើង។

115 Rock St. Unt #7 Lowell, MA 01854

កម្មវិធីជំនួយផ្នែកថែទាំសុខភាពតាមផ្ទះរដ្ឋ



ហើយមិនចង់ចាកចេញពីលំនៅដ្ឋានខ្លួនឯង ឬមិនចង់បែកពីក្រុម គ្រួសារដែលបានរស់នៅ
ជាមួយគ្នាជាយូរមកហើយ ។ សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកតែម្តង ។
At no Cost to you

សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកដោយមិនគិតថ្លៃអ្នកនឹងត្រូវបានថែទាំដោយក្រុមបុគ្គលិក
ខ្មែរដែលមានវិជ្ជាជីវៈពី នេស (Nurse), Case Manager និង Home Health Aide
បុគ្គលិកមានសណ្តានចិត្តល្អ ទន់ភ្លន់ និងមានការគោរពទំនៀមទម្លាប់ខ្មែរ ។ បំរើសេវាក្នុងតំបន់ Lowell,
Lynn, Revere, Boston និងតំបន់ជុំវិញ



ដើម្បីអាចទទួលបានកម្មវិធីនេះបានលោកអ្នកត្រូវមានលក្ខណៈដូចខាងក្រោម :

- រស់នៅផ្ទះរដ្ឋ
 - អាយុ ២២ ឆ្នាំឡើងទៅ
 - មានប័រហិលស្តង់ដា
- ផលប្រយោជន៍ទទួលបាន :**
- ការថែទាំផ្ទាល់ខ្លួនមួយ ទល់មួយក្នុងផ្ទះរបស់អ្នករាល់ថ្ងៃមួយ
ថ្ងៃមួយម៉ោងលើការរស់នៅប្រចាំថ្ងៃ
 - ជំនួយលើការគ្រប់គ្រងថ្នាំសង្កត់អ្នក
 - ផែនការថែទាំសុខភាពផ្ទាល់ខ្លួនមួយ ដែលធ្វើឡើងដោយ
គ្រូពេទ្យ និងខេសមាឌីយ៉េ
 - វាយតម្លៃលើសេចក្តីត្រូវការជាប្រចាំជាបន្តបន្ទាប់
 - សមាជិកអាចទាក់ទងមក២៤ម៉ោង

To be eligible for GAFC you must:

- live in subsidized or public housing
 - age 22 years and older
 - eligible for Masshealth Standard
- Benefits you will get:**
- personal care service in your home,
 - Medication Management
 - an individual care plan developed by a registered nurse and case manager
 - ongoing monitoring of needs
 - 24-hour access to services

ដើម្បីចុះឈ្មោះសូមទាក់ទងមក

To register, please contact:

Tel: (978)735-4955, Fax: (978) 735-4956
Office: 144 Merrimack St., Suite 404. Lowell, MA 01852

តមកពីទំព័រទី ០៩ ព្រឹទ្ធសភាអនុម័តច្បាប់ស្តីពីហេដ្ឋារចនា

ជាឯកច្ឆន្ទៈ។

សមាជិកព្រឹទ្ធសភាលោក Chuck Schumer មកពីទីក្រុងញូវយ៉កបាននិយាយកាលពីថ្ងៃអង្គារថា “ទោះបីជាផ្លូវដង្ហើមឆ្ងាយដែលយើងបានដើរហើយក៏ដោយនៅទីបំផុតយើងបានឈានដល់ផ្លូវបញ្ចប់” ។ ប៉ុន្តែការនាំយកការអត្ថាធិប្បាយរបស់គាត់ទៅកាន់មិត្តរួមការងារដែលចង់ប្រកាន់យកអាទិភាពមិនបានកែប្រែ គាត់បានបន្ថែមថា “យើងកំពុងបន្តឆ្ពោះទៅរកផ្លូវទីពីរដែលនឹងធ្វើឱ្យមានការផ្លាស់ប្តូរជំនាន់។”

ការបោះឆ្នោតព្រឹទ្ធសភាបានកំណត់ការចរចាមានភាពអាក្រក់អូលជាច្រើនខែរវាងរដ្ឋបាល បៃដិន និងសមាជិកព្រឹទ្ធសភានៅក្នុងគណបក្សទាំងពីរ អំពីវិសាលភាពនិងទំហំនៃហេដ្ឋារចនាសម្ព័ន្ធច្បាប់។ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងខ្លីមួយ ធ្វើការជាមួយសមាជិកព្រឹទ្ធសភា Shelley Moore Capito គណបក្សសាធារណរដ្ឋនៃរដ្ឋ West Virginia លើផែនការដែលអាចឈ្នះការគាំទ្រពីមេដឹកនាំ G.O.P. លោកបៃដិនបានបង្វែរការផ្ដោតអារម្មណ៍របស់គាត់ទៅក្រុមសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ កម្រិតមធ្យមចំនួន ១០ ដែលបានជួយធ្វើកូដកម្មសម្របសម្រួលបើកផ្លូវសម្រាប់កញ្ចប់ជំនួយសង្គ្រោះនៃជំងឺឆ្លងរាតត្បាតនៅក្រោយការបោះឆ្នោតនៅខែធ្នូ។

សមាជិកព្រឹទ្ធសភា និងមន្ត្រីសេតវិមានកំពូលបានចំណាយពេលជាច្រើនសប្តាហ៍ពិភាក្សាអំពីរបៀបរៀបចំចរចាសម្ព័ន្ធ និងច្បាប់ហិរញ្ញវត្ថុរហូតដល់អាហារពេលល្ងាចយប់ជ្រៅ ការប្រជុំតាមអនឡាញ និងតាមទូរស័ព្ទ។ បន្ទាប់ពីក្រុមនេះបានប្រកាសអំពីគ្រោងមួយនៅក្នុងខែមិថុនាដែលដោយវាត្រូវចំណាយពេលមួយខែដើម្បីបកប្រែក្របខ័ណ្ឌនោះទៅជាច្បាប់។ នៅចំពោះមុខកិច្ចខិតខំប្រឹងប្រែងនេះបានលេចចេញឡើងនៅទីបំផុត បន្ទាប់ពីវាបានបរាជ័យក្នុងការបោះឆ្នោតសាកល្បងមួយនៅក្នុងព្រឹទ្ធសភា ហើយលោក Trump បានពិនិត្យមើលវាដោយព្យាយាមបញ្ចុះបញ្ចូលគណបក្សសាធារណរដ្ឋថា ពួកគេនឹងបង់ថ្លៃនយោបាយខ្ពស់សម្រាប់ការគាំទ្រវា។

សមាជិកព្រឹទ្ធសភា Jeanne Shaheen អ្នកប្រជាធិបតេយ្យនៃរដ្ឋ New Hampshire និងជាអ្នកចរចាសំខាន់ម្នាក់បាននិយាយ

នៅក្នុងបទសម្ភាសន៍មួយនិយាយថា “នៅពេលយើងមានមនុស្សច្រើននៅសងខាងផ្លូវដែលចង់ធ្វើអ្វីតាមវិធីប្រកាន់បក្សពួក ផ្ទុយពីការរកវិធីដែលយើងអាចធ្វើការជាមួយគ្នា ខ្ញុំមិនគិតថាវាជាផលប្រយោជន៍ល្អបំផុតរបស់ប្រទេសទេ។” ។ វាពិតជា

មានសារៈសំខាន់ណាស់សម្រាប់ទំនាក់ទំនងបន្តនៅក្នុងព្រឹទ្ធសភា មានសារៈសំខាន់ខ្លាំងណាស់ក្នុងការសម្រេចកិច្ចការនានា។” អ្នកចរចាត្រូវបានគេចោទសួរដេញដោលអំពីរបៀបបង់ប្រាក់សម្រាប់ផែនការរបស់ពួកគេ។ គណបក្សសាធារណរដ្ឋបានប្រកាសថា ពួកគេនឹងមិនគាំទ្រច្បាប់

ណាមួយដែលតម្លើងពន្ធ និងច្រានចោលសំណើរបង្កើនការគាំទ្រ I.R.S. អនុវត្តប្រឆាំងនឹងការបន្តពន្ធ ហើយគណបក្សប្រជាធិបតេយ្យបានបដិសេធមិនដំឡើងថ្លៃអ្នកប្រើប្រាស់សម្រាប់អ្នកបើកបរ។

គណបក្សប្រជាធិបតេយ្យ និងលោក តទៅទំព័រទី១៥

សេចក្តីជូនដំណឹងសាធារណៈ អាជ្ញាធរលំនៅដ្ឋាន Lowell

អ្វី៖ សូមជ្រាបដឹងថាអាជ្ញាធរលំនៅដ្ឋាន Lowell (Lowell Housing Authority, LHA) នឹងបើកបញ្ជី រង់ចាំនិងទទួលពាក្យសុំសម្រាប់កម្មវិធីលំហូបណ្តែតទាក់ទងជម្រើសលំនៅដ្ឋាន (Housing Choice Voucher Mainstream Program, MP-811)។

អ្នកណា៖ គ្មានជនចាស់ជាងមានពិការភាពមានអាយុ យ៉ាងហោចណាស់ 18 និង 61 ឆ្នាំដែល៖

- ការផ្លាស់ប្តូរចេញពីស្ថាប័ន ឬទីកន្លែងដាច់ដោយឡែកនានា
- ស្ថិតក្នុងហានិភ័យចំពោះការឱ្យស្នាក់នៅស្ថាប័ន
- ការគ្មានផ្ទះសំបែង
- ស្ថិតក្នុងហានិភ័យនៃការគ្មានផ្ទះសំបែងឬ

ទីណា/ពេលណា៖ ពាក្យសុំនឹងត្រូវទទួលសម្រាប់ កម្រិតពេល មួយចាប់ផ្តើមពីថ្ងៃចន្ទ ទី 16 ខែសីហា 2021 នៅវេលាម៉ោង 8:30 ព្រឹករហូតដល់ថ្ងៃសុក្រទី 20 2021 នៅវេលាម៉ោង 4:30 ល្ងាច ពាក្យសុំត្រូវបានដាក់តាមរយៈសំបុត្រ ដោយមានស្តែមបិទជាស្រេច មិនក្រោយពីថ្ងៃសុក្រទី 20 ខែសីហា 2021 ។

ពាក្យសុំនឹងត្រូវបានទទួលដោយផ្ទាល់នៅឯមជ្ឈមណ្ឌល Mercier Center 21 Salem Street, Lowell, MA, 01854 ចាប់ផ្តើមពីថ្ងៃចន្ទរហូតដល់ថ្ងៃសុក្រពីម៉ោង 9:30 ព្រឹករហូតដល់ម៉ោង 3:00 ថ្ងៃរសៀល ។ ពាក្យសុំក៏នឹងមានជូនតាមរយៈអនឡាញដោយការចូលទៅគេហទំព័ររបស់យើង, www.lhma.org, នៅក្រោម “Latest News” ដោយការចូលទៅកំណត់កម្មវិធីលំហូ (MP-811) ។

ពាក្យសុំនឹងមិនត្រូវបានទទួលតាមរយៈសំបុត្រ ឬទូរសារឡើយ ។

សូមកំណត់ទុក៖ សូមកត់សម្គាល់ថាវាគ្មានគុណសម្បត្តិក្នុងការធ្វើជាអ្នកដាក់ពាក្យមុនគេ ។ មុខគំណែងក្នុងបញ្ជីរង់ចាំនឹងត្រូវបានកំណត់ដោយប្រព័ន្ធគ្រប់គ្រងដោយប្រព័ន្ធគ្រប់គ្រង។

ប្រសិនបើអ្នកជាបុគ្គលជាមួយពិការភាពហើយដែលចង់ស្នើសុំ អនុសាសន៍សមហេតុផល អ្នកអាចទាក់ទងអ្នកនាង Alina Sokun លេខ 978-364-5338 រវាងម៉ោង 8:30 ព្រឹក និងម៉ោង 4:30 ល្ងាចឬតាមរយៈអ៊ីមែល asokun@lhma.org។

ពាក្យសុំនឹងត្រូវបានទទួលយកដោយមិនគិតពីពូជសាសន៍ពណ៌ជំនឿសាសនាភេទពិការភាព ទំនោរផ្លូវ ភេទ ស្ថានភាពអាពាហ៍ពិពាហ៍ ឬដើមកំណើត ជាតិ ។ អនុសាសន៍សមហេតុផលនឹងត្រូវធ្វើឡើងសម្រាប់ជនពិការ។



តមកពីទំព័រទី ០៨ តើមហាសេដ្ឋីណាឈ្នះការប្រណាំង

ក្រុមហ៊ុន Boeing និង Northrop Grumman និង United Launch Alliance។

លោក Elon Musk

ប្រសិនបើមានការប្រណាំងកំពុងដំណើរការ ជាធម្មតា ដំបូងគេ អ្នកគាំទ្រអវកាសប្រកាសថា SpaceX ជាអ្នកនាំមុខគេ។ ការបណ្តាក់ទុនរបស់លោក Musk ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ បានបង្កើតរ៉ឺក្រែតដែលមានសមត្ថភាពបាញ់បង្ហោះផ្កាយរណបនិងទំនិញផ្សេងទៀតចូលទៅក្នុងគន្លងផែនដី ជាការធ្វើដំណើរដែលត្រូវការល្បឿន ១៧.០០០ ម៉ាយក្នុងមួយម៉ោងនិងបានបង្កើតក្រុមផ្កាយរណបអ៊ិនធឺណេតចំនួន ១៥០០ ដុំ វាត្រូវបានគេរកឃើញពីរបៀបចុះចត និងប្រើប្រាស់តួរឹងរបស់វាឡើងវិញបន្ទាប់ពីហោះហើររួច ហើយវាបានឈ្នះកិច្ចសន្យាធំជាមួយអង្គការ NASA និងយោធាអាមេរិក។

វាត្រូវបានបង្កើតឡើងនិងបាញ់បង្ហោះរ៉ឺក្រែតដំបូងបំផុតក្នុងប្រតិបត្តិការហើយអនុវត្តការចុះចតឧបករណ៍បង្កើនល្បឿនរបស់វា និងបង្កើតយានអវកាសមួយដែលបានបញ្ជូនអវកាសយានិកទៅស្ថានីយអវកាសអន្តរជាតិដោយជោគជ័យ។ ឥឡូវនេះ ក្រុមហ៊ុន SpaceX កំពុងបង្កើតយានអវកាសដែលនឹងនាំមនុស្សទៅឋានព្រះច័ន្ទ និងភពអង្គារ។

ទន្ទឹមនឹងនេះដែរ ទាំងក្រុមហ៊ុនរបស់លោក Branson និងក្រុមហ៊ុនលោក Bezos មិនបានគ្រប់គ្រងនាំយកអវកាសយានិកទៅគោលដៅនោះទេ។ ក្រុមហ៊ុនរបស់ពួកគេនិយាយថា វាគ្រាន់តែ កោសអោយរលាត់តែមហាសមុទ្រប៉ុណ្ណោះ។

លោក Elon Musk និយាយថា ក្រុមហ៊ុន SpaceX កំពុងរីកចម្រើនលើអ៊ីនធឺណិត ប៉ុន្តែនៅតែនិយាយថា គោលដៅគឺដើម្បីចៀសវាងការក្ស័យធន។

កន្លងមក ក្រុមហ៊ុន SpaceX បានប្រមូលអ្នកគាំទ្រក្លាហានដែលការពាររាល់

ចលនារបស់ គាត់។ ប៉ុន្តែគ្មានអ្វីអាចបដិសេធបានទេ ដែលក្រុមហ៊ុន SpaceX តែងតែជាអ្នកត្រួសត្រាយផ្លូវ វិស័យពាណិជ្ជកម្មអវកាសតាមរយៈការបំបែកឯកទត្តកម្មជាប្រវត្តិសាស្ត្រ និងសម្រេចបាននូវអ្វីដែលអ្នកជំនាញឧស្សាហកម្មធ្លាប់ចាត់ទុកថា មិនអាចធ្វើទៅបាន។ ក្រុមហ៊ុនត្រូវបានគេជឿជាក់ថាស្ទើរតែរំខានដល់ឧស្សាហកម្មរ៉ឺក្រែតដែលត្រូវបានគេចាត់ទុកថាជាស្មៅស្រឡៅ និងមិនគួរឱ្យចាប់អារម្មណ៍ប៉ុន្មានទសវត្សរ៍មុនពេលក្រុមហ៊ុន SpaceX មកដល់។

ប៉ុន្តែម្យ៉ាងវិញទៀត លោក Musk ខ្លួនឯងមិនបានធ្វើដំណើរទៅទីអវកាសទេ ហើយគាត់មិនបាននិយាយថាពេលណាគាត់នឹងធ្វើដូច្នេះដែរ ឬប្រសិនបើគាត់មានឆន្ទៈក្នុងការទទួលយកហានិភ័យនៅពេលឆាប់ៗនេះ។ ការអត្ថាធិប្បាយដែលគួរឱ្យកត់សម្គាល់បំផុតរបស់គាត់លើបញ្ហានេះគឺថា “គាត់ចង់ស្លាប់នៅលើភពព្រះអង្គារ

មិនមែនគ្រាន់តែប៉ះពាល់វាទេ។”

លោក Musk ដែលជាអ្នកមានបំផុតទី ២ នៅលើពិភពលោក ក៏បានរិះគន់គូប្រជែងផងដែរចំពោះការព្យាយាមបង្កើតប្រាក់ចំណេញផ្ទុយពីក្រុមហ៊ុន SpaceX ដែលមានគោលដៅចែងថា “ធ្វើឱ្យជីវិតមានភាពចម្រុះ”។ យកវាតាមដែលអ្នកចង់បាន។

លោក Jeff Bezos ប្រសិនបើមហាសេដ្ឋីម្នាក់ មានបំណងមិនចង់ផលិតរ៉ឺក្រែតជាផ្នែកមួយនៃម៉ាករបស់គាត់នោះគឺលោក Bezos ។ គាត់បានបង្កើតក្រុមហ៊ុន Blue Origin ក្នុងឆ្នាំ ២០០០ - ប្រាំមួយឆ្នាំបន្ទាប់ពីការតទៅទំព័រទី១៦





Northeast ជំនួយផ្នែកច្បាប់

តើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់
កំពុងប្រឈមនឹងការបណ្តេញចេញដែរឬទេ?
មេធាវីនៅ **Northeast ជំនួយផ្នែកច្បាប់** អាចជួយបាន

យើងអាចជួយបាន ប្រសិនបើ៖ • បានទទួលការជូនដំណឹងអោយចាកចេញ • បានទទួលដីកាកោះហៅ និងពាក្យបណ្តឹង • កំពុងត្រូវបានម្ចាស់ផ្ទះបង្ខំអោយចាកចេញពីផ្ទះ • កំពុងរស់ស្នាក់នៅម្ចាស់ផ្ទះអោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅក្រៅតុលាការ • មានរឿងក្តីនៅតុលាការ និងត្រូវការតំណាងផ្លូវច្បាប់ • នឹងត្រូវបណ្តេញចេញ ក្រោយពីការហាមប្រាមការបណ្តេញចេញជាបណ្តោះអាសន្នរបស់ CDC ផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១	មេធាវីអាចការពារអ្នកពីការបណ្តេញចេញតាមរយៈ៖ • ទទួលស្គាល់ ប្រសិនបើការជូនដំណឹងអោយចាកចេញ ធ្វើឡើងមិនត្រឹមត្រូវ • ជួយអ្នកដាក់ឯកសារចម្លើយយ៉ាងត្រឹមត្រូវ ជាភស្តុតាងតាមកាលកំណត់ នៅមុនកាលបរិច្ឆេទឡើងតុលាការលើកដំបូង • ប្រើប្រាស់បទពិសោធន៍របស់ពួកគេក្នុងសំណុំរឿងក្តីបណ្តេញចេញ និងចំណេះដឹងផ្នែកច្បាប់រដ្ឋ ស្តីពី ការជួល • ធ្វើជាតំណាងអោយអ្នកនៅតុលាការ ដើម្បីកុំអោយអ្នកទៅតែម្នាក់ឯង
សម្រាប់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃ៖	• ទូរស័ព្ទ ៖ 978-458-1465 • អ៊ីមែល៖ LawyerForDay@nla-ma.org • វេបសាយ៖ www.northeastlegallaid.org/get-legal-help



You can count on us.

- ✓ Checking and Savings Accounts
- ✓ Personal Loans
- ✓ Home Loans

លោក-អ្នកអាចទុកចិត្តលើយើងបាន

- ✓ គណនីធនាគារ និងគណនីសន្សំ
- ✓ ការខ្ចីប្រាក់ផ្ទាល់ខ្លួន
- ✓ ការខ្ចីប្រាក់ទិញផ្ទះ

Member FDIC EQUAL HOUSING LENDER

Enterprise Bank
CREATE SUCCESS

EnterpriseBanking.com | 877-671-2265

តមកពីទំព័រទី ១៣ ព្រឹទ្ធសភាអនុម័តច្បាប់ស្តីពីហេដ្ឋារចនា

បែបនេះ ដែលដំបូងឡើយបានស្នើគម្រោង ហេដ្ឋារចនា សម្ព័ន្ធចំនួន ២.៣ ពាន់ពាន់ លាន ដុល្លារសម្រាប់ធ្វើសម្បទានធំៗ ។ កញ្ចប់នេះរួមបញ្ចូលទាំងការផ្តល់មូលនិធិ តិចជាងអ្វីដែលពួកគេចង់បានសម្រាប់ការ ជំនួសបំពង់នាំមុខ គម្រោងឆ្លងកាត់ និង ថាមពលស្អាត។

ដើម្បីផ្តល់ហិរញ្ញប្បទានដល់អ្វីដែល នៅសល់អ្នកវិភាគបាននិយាយថាវាគឺជា ទំនងជាត្រូវខ្ចីប្រាក់ច្រើន។ នៅថ្ងៃព្រហស្បតិ៍ ការិយាល័យថវិកាសភាបាននិយាយថា ច្បាប់នេះនឹងបន្ថែម ២៥៦ ពាន់លានដុល្លារ សម្រាប់ឱនភាពក្នុងរយៈពេល ១០ ឆ្នាំ ដែលផ្ទុយពីការអះអាងរបស់អ្នកនិពន្ធ ដែលនិយាយថា ច្បាប់របស់ពួកគេនឹងត្រូវ បង់ពេញថ្លៃ។

នោះគឺជាការកំណត់នៃការចំណាយ ថ្មីនៅក្នុងច្បាប់នេះរួមបញ្ចូលទាំងវិធានការ តឹងរ៉ឹងដែលសំដៅលើការកាត់បន្ថយ ចំណាយសម្រាប់វា រួមទាំងការរៀបចំ ឡើងវិញនូវមូលនិធិ សង្គ្រោះជំងឺរាតត្បាត

ដែលមិនមានការសម្រុះសម្រួលការវិវត្ត បន្តិចបន្តួចប៉ុណ្ណឹងដ៏ថ្លៃថ្លា និងពន្យារពេល អនុវត្តតាមយុគសម័យ Trump ដែលនឹង ផ្លាស់ប្តូរ វិធី ដែលក្រុមហ៊ុនឱសថអាច ផ្តល់ជូនការបញ្ចុះតម្លៃចំពោះផែនការ សុខាភិបាលសម្រាប់ ការថែទាំអ្នកជំងឺ។

ក្រុមហ៊ុនមើល សារពើពន្ធបានព្រមាន ថា សមាជិកព្រឹទ្ធសភា កំពុងប្រើឧបាយកល ថវិកាដើម្បីបិទបាំង ថ្លៃដើមនៃកិច្ចព្រមព្រៀង របស់ពួកគេ ហើយការ ប៉ាន់ប្រមាណរបស់ ការិយាល័យថវិកា ហាក់ដូចជាបញ្ជាក់ពី ការសង្ស័យនោះ។ មួយ ផ្នែកនេះ បានជំរុញឱ្យ តំណាងរាស្ត្រដឹកនាំ របស់លោក McConnell មួយចំនួនដកខ្លួនចេញ។

សមាជិកព្រឹទ្ធសភា John Thune មក ពីរដ្ឋ Dakota ខាងត្បូង គណបក្សសាធារណ រដ្ឋលេខ ២ បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះសមាជិក របស់យើងដែលធ្វើការជាមួយគ្នានៅទូទាំង ជួរគណបក្សដើម្បីព្យាយាមនិងដោះស្រាយ បញ្ហាថ្មីៗ។” “ មានរឿងជាច្រើននឹងត្រូវ

ដាក់លើការបំណុល ហើយខ្ញុំគិតថាវា ខុស។”
ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតជាច្រើន ថ្ងៃលើការផ្លាស់ប្តូរច្បាប់ដែលមានច្រើនជាង ២០០០ ទំព័រសមាជិកព្រឹទ្ធសភាភាគច្រើន បានត្រូវក្បាលចំពោះតួលេខឱនភាព។

KhmerPost USA, LLC

សារព័ត៌មានខ្មែរជូសសហរដ្ឋអាមេរិក



អគ្គនាយក សុបិន្ត ពិន
Soben Pin, Co-Founder|Publisher
Cell: 978-656-8141
Soben@khmerpostusa.com

Article Submission
Khmerpostusa@gmail.com

ថ្ងៃសេរីភ័ណ្ឌភាព Design Artist
Heng Chhun Leng

The KhmerPost USA is a free biweekly Cambodian newspaper and serves the Greater Merrimack Valley, Boston, and Rhode Island. It prints mostly in Khmer and provides important news and information to the people who often are isolated from the larger community due to a language barrier. This includes not only national and international news but practical local information concerning health, education, politics, businesses and community involvement. It publishes twice a month from Lowell, Massachusetts.

Mail subscription is available within the U.S. & Canada at \$60.00 year.
Follow us: Facebook | Twitter KhmerpostUSA

ការិយាល័យច្បាប់

រ៉ូសា និង តាំង



Francisco J. Rosa, Esq.
មេធាវី ប្រឆាំង ស៊ីស្តូ ជេរ៉ូសា



Andrew 'Bunna' Taing, Esq.
មេធាវី អែន ទ្រីវីប៊ុណ្ណា តាំង

Law Office of

Rosa & Taing

ATTORNEY AT LAW

SERVICES

- Auto Accidents/ Personal Injury
- Bankruptcy
- Immigration
- Consumer Protection
- Real Estate Closings/Disputes
- Divorces Child Custody

តំណាងក្តីដូចខាងក្រោម

- គ្រោះថ្នាក់រថយន្ត/ របួសរូបរាងកាយ
- ក្លែងប្លែង
- អន្តោប្រវេសន៍
- ការការពារអតិថិជន
- ទំនាស់ផ្នែកអចលនវត្ថុ
- វិលសល់ និងអាណាព្យាបាលកិច្ច

1550 Middlesex Street Lowell, MA 01851
Phone: **978-458-0934** | at@rosataing.com



CONWAY

INSURANCE AGENCY

រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុសៗបានបម្រើសហគមន៍ដោយធានា រ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូអ៊ីងហ្គែត ។

យើងខ្ញុំជាភ្នាក់ងារបំពេញសេវាគ្រប់មុខដូចខាងក្រោម :

ការធានារ៉ាប់រងគ្រួសារ

- រថយន្ត
- ផ្ទះ
- ផ្ទះល្វែង
- គ្រឿងអលង្ការ
- វត្ថុសិល្បៈ
- វត្ថុបុរាណ

ការធានារ៉ាប់រងទីផ្សារ

- អចលនវត្ថុ
- សុវត្ថិភាពជំនួញ (Liability)
- សុវត្ថិភាពជំនាញ (Professional Liability)
- វិកខ័នម (Worker's Compensation)
- បន្តស័ (Bonds)
- អ្នកមើលថែទូរស័ព្ទ និងការវាស់ឡាន
- ធានារ៉ាប់រងពិការភាព និងជីវិត
- កម្មវិធីពិសេសផ្សេងៗទៀត

77 E. Merrimack Street, Lowell, MA 01852
Tel: 978-454-5054 | Fax 978-453-2480
www.conwayinsurance.com
សូមទាក់ទងមក : ហ្វីលីប មុត, អ្នកគ្រប់គ្រង

តមកពីទំព័រទី ១៤ តើមហាសេដ្ឋីណាឈ្នះការប្រណាំង

ចាប់ផ្តើមក្រុមហ៊ុន Amazon - ហើយផ្តល់ឱ្យវាដូចជា "gradatim ferociter" ដែលជាឃ្លាសាសាឡាតាំងដែលបកប្រែទៅជា "មួយជំហានម្តងៗ យ៉ាងសាហាវ" ។ រូបសញ្ញារបស់ក្រុមហ៊ុននេះក៏ជាសត្វអណ្តើកមួយក្បាល សត្វអណ្តើកសក្ការៈ និងរឿងនិទានព្រាហ្មណ៍ដែលធ្វើឱ្យការប្រណាំងយឺតយ៉ាវ និងមានស្ថិរភាពឈ្នះក្នុងការប្រណាំង។

លោក Bezos បាននិយាយថារូបសញ្ញារបស់យើងគឺជាអណ្តើកពីព្រោះយើងជឿថាយឺតគឺជារូប ហើយរលូន គឺលឿន។

លោក Bezos បាននិយាយ ដែលអាចអោយគេមើលឃើញថាជាការប៉ុនប៉ងកំណត់ទីតាំង Blue Origin ដូចជាការប្រឆាំងក្រុមហ៊ុន SpaceX ត្រូវបានគេដឹងថាទទួលយកល្បឿន និងការសាកល្បងលើកំហុស គឺជាដំណើរការអភិវឌ្ឍន៍អោយយឺតយ៉ាវ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលក្រុមហ៊ុនដំណើរការដោយសម្ងាត់ស្ទើរតែទាំងស្រុង។ ប៉ុន្តែឥឡូវនេះគោលដៅរបស់វាគឺច្បាស់៖ លោក Bezos ដែលជាអ្នកមានបំផុតនៅលើពិភពលោកចង់បញ្ជូនមនុស្សទៅរស់នៅ និងធ្វើការក្នុងដែនអាកាសធាតុអវកាសវិលជុំវិញដើម្បីពង្រីកជីវិតមនុស្សបន្ទាប់ពីផែនដីឈានដល់វិបត្តិខ្វះខាតថាមពល។ ហើយគាត់បានចាប់ផ្តើម Blue Origin ដើម្បីអភិវឌ្ឍបច្ចេកវិទ្យារ៉ុកែតនិងយានអវកាសដែលមានតម្លៃថោកដែលចាំបាច់ក្នុងការបង្កើតលំនៅដ្ឋានក្រៅភពបែបនេះ។ ក្រុមហ៊ុនក៏បានដាក់ចេញនូវផែនការសម្រាប់អ្នកចុះចតតាមចំនួនគតិ និងធ្វើការជាមួយអង្គការ NASA និងអ្នកផ្សេងទៀតដើម្បីបង្កើតមូលដ្ឋាននៅឋានព្រះច័ន្ទ។

លោក Jeff Bezos នឹងទៅដល់ទីអវកាសរយៈពេល ១១ នាទី។ នេះគឺជារបៀបដែលវាមានគ្រោះថ្នាក់

New Shepard - រ៉ុកែតរបស់ Blue Origin ដែលអាចប្រើឡើងវិញដោយស្វ័យប្រវត្តិ អាចប្រើឡើងវិញបាន និងមានបំណងក្លាយជាជំហានដំបូងឆ្ពោះទៅរកការបង្កើតបច្ចេកវិទ្យាចុះចតតាមចំនួនគតិដោយជួយបង្រៀនក្រុមហ៊ុនពីរបៀបចុះចតយានអវកាសតូចមួយនៅលើឋានព្រះច័ន្ទដោយសុវត្ថិភាព។ ប៉ុន្តែក្រុមហ៊ុននេះក៏កំពុងរៀបចំយាន New Shepard របស់ខ្លួនចូលទៅក្នុងអាជីវកម្មទេសចរណ៍អវកាស ដែលវាអាចលក់សំបុត្រទៅឱ្យអ្នកស្វែងរកភាពរំភើបដែលមានទ្រព្យសម្បត្តិហើយនោះគឺជាស្នូលនៃរដ្ឋឥតមានចុងក្រោយ។ លោក Bezos និងមនុស្សបីនាក់ផ្សេងទៀតនឹងក្លាយជាអ្នកដំណើរដំបូងដែលមិនធ្លាប់មានក្នុងល្បឿន ១១

នាទីនៅលើ យន្តហោះ New Shepard ។ ហើយវាក៏ខ្ពស់ជាងរ៉ុកែតរបស់លោក Branson នៅពីលើបន្ទាត់ Kàrmàn នៅរយៈកម្ពស់ ១០០ គីឡូម៉ែត្រ (៦២ ម៉ាយល៍) ព្រំដែននៃលំហអាកាសដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយយន្តហោះអវកាសរបស់ Branson ដែលមានចម្ងាយជាង៥០ម៉ាយល៍ដែលជាអ្វីដែល រដ្ឋាភិបាលអាមេរិក ទទួលស្គាល់ថាជាលំហខាងក្រៅ។

ប៉ុន្តែនៅក្នុងផ្ទៃខាងក្រោយ Blue Origin នៅតែធ្វើការលើបច្ចេកវិទ្យាដែលមានមហិច្ឆតាបន្ថែមទៀត។ វាត្រូវបានដាក់ចេញនូវផែនការសម្រាប់រ៉ុកែតគោចរ



ដំបូងហៅថា New Glenn ។ វាក៏កំពុងលក់ម៉ាស៊ីនសម្រាប់រ៉ុកែត New Glenn របស់ខ្លួនទៅឱ្យក្រុមហ៊ុនអវកាស legacy aerospace ក្រុមហ៊ុន United Launch Alliance ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Lockheed Martin និង Boeing ។ ហើយវាបានបង្ហាញពីគំនិតមួយសម្រាប់ Blue Moon ដែលជាអ្នកចុះចតតាមចំនួនគតិរបស់វា។

យ៉ាងណាមិញ SpaceX បានផ្តល់ពានរង្វាន់ Blue Origin នៅក្នុងការប្រកួតប្រជែងសម្រាប់កិច្ចសន្យាជាមួយរដ្ឋាភិបាលដែលរកប្រាក់ចំណេញជាច្រើន ជួយផ្តល់មូលនិធិដល់គម្រោងបែបនេះ រួមទាំងកិច្ចសន្យាចុះចតតាមចំនួនគតិរបស់អង្គការ NASA ដែលបច្ចុប្បន្ន Blue Origin កំពុងប្រកួតប្រជែង។

ដោយឡែក ក្រុមហ៊ុន Amazon ក៏បានប្រកាសពីគម្រោងបង្កើតក្រុមផ្កាយរណបតាមអ៊ីនធឺណិតដូចជា Starlink របស់ SpaceX ដែរ។ ថ្វីត្បិតតែ Starlink ផ្អែកលើគំនិតព្យាយាមដំបូងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ក៏ដោយក៏លោក Musk តែងតែចោទប្រកាន់លោក Bezos ថាជា " អ្នកលួចចម្លង -Copycat" ។

ក្នុងចំណោមឧបទ្វីបហេតុផ្សេងទៀតដែលលោក Bezos និងលោក Musk បានបង្កឱ្យមានភាពច្របូកច្របល់៖ លោក

Musk បាននិយាយលេងសើចរឿងអំពីយានអវកាស "បាល់ពណ៌ខៀវ- Blue Moon" របស់លោក Bezos ដែលជាការទៅមុខ ថយក្រោយ បានរកឃើញវិធីចុះចតរ៉ុកែត កែតដំបូង និងនិយាយអំពីថាតើភពអង្គារជាភពដែលអាចរស់នៅបានឬរស់មិនបាន។

លោក Richard Branson យ៉ាងណាមិញ ថ្មីៗនេះ ការប្រកួតប្រជែងរបស់លោក Branson និងលោក Bezos បានឈានដល់ចំណុចកណ្តាលហើយ។

Virgin Galactic របស់លោក Branson ត្រូវបានបង្កើតឡើងដោយមានផែនការអាជីវកម្មដូចគ្នានឹង Blue Origin's ជាមួយយាន New Shepard៖ យកអតិថិជនបង់ប្រាក់

តាមដើមហោះហើរដែលមានល្បឿនលឿនជាងមុនទៅកាន់អវកាស។ បច្ចេកវិទ្យារបស់ Virgin Galactic មើលទៅខុសគ្នាឆ្ងាយពីការប្រើយានអវកាសដែលបំពាក់ដោយរ៉ុកែតជាជាងគ្រាប់រ៉ុកែត និងត្រូវបានបញ្ចប់ដោយបញ្ឈប់ប៉ុន្តែគោលដៅរយៈពេលខ្លីគឺដូចគ្នាបេះបិទ។

លោក Branson បានដាក់ចេញនូវការប៉ាន់ស្មានថា Virgin Galactic បានរៀបចំផែនការហោះហើរសាកល្បងឡើងវិញដើម្បីឱ្យលោក Branson ឡើងទៅទីអវកាសមុនពេលហោះហើររបស់លោក Bezos នៅថ្ងៃទី ២០ ខែកក្កដា។

លោក Richard Branson កំពុងប្រថុយប្រថានខ្លាំងក្នុងការធ្វើដំណើរទៅទីអវកាស

ទោះបីជាលោក Branson បានសន្យាជាយូរមកហើយថាជាបុគ្គលធ្វើអវកាសដំបូងដែលធ្វើដំណើរទៅទីអវកាសក៏ដោយ Virgin Galactic បានជួបប្រទះឧបសគ្គធំៗជាច្រើនដែលបានកំណត់ផែនការរបស់ខ្លួនជាច្រើនឆ្នាំមកហើយ។ គ្រោះថ្នាក់ដ៏គួរឱ្យខ្លោចផ្សាយក្នុងកំឡុងពេលហោះហើរសាកល្បងនៅឆ្នាំ ២០១៥ របស់ក្រុមហ៊ុន SpaceShipTwo បានសម្លាប់សហអ្នកបើកយន្តហោះម្នាក់។ ហើយការលំបាកផ្នែកបច្ចេកទេសជាបន្តបន្ទាប់ទៀត ត្រូវដោះស្រាយឱ្យអស់មុនពេលក្រុមហ៊ុន

ត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់ទុកថាយានអវកាសមាន សុវត្ថិភាពគ្រប់គ្រាន់ក្នុងការហោះហើររបស់លោក Branson ។

ទោះយ៉ាងណាក៏ដោយ នៅក្នុងសមរភូមិរវាងលោក Branson និងលោក Bezos លោក Branson មានសិទ្ធិអ្នកមួយដែលលោក Bezos មិនធ្វើ៖ Virgin Galactic បានធ្វើឱ្យមនុស្សក្លាយជាអវកាសយានិកររួចហើយ។ ដោយសារតែយាននេះត្រូវការអ្នកបើកយន្តហោះពីរនាក់ហើយបានបញ្ជូនបុគ្គលិក Virgin Galactic មួយចំនួនជាសមាជិកនាវិកក្នុងការហោះហើរសាកល្បងក្រុមហ៊ុនបានបង្កើតអវកាសយានិកក្នុងចំណោមមនុស្ស ៨ នាក់រួចទៅហើយ រួមទាំងអ្នកបើកយន្តហោះ ៤ នាក់ លោក Branson និងបុគ្គលិកក្រុម Virgin Galactic មួយក្រុមដែលបានហោះហើរជាសមាជិកនាវិក។ រាល់ការហោះហើរយាន Blue Origin រហូតមកដល់ពេលនេះ មិនមាននរណានៅខាងក្នុងទេ។

លោក Branson ក៏បានបញ្ជូនរ៉ុកែតទៅកាន់គន្លងតារាវិចីដែរ។ ជាថ្មីម្តងទៀតដែលទាមទារឱ្យមានល្បឿន និងថាមពលរ៉ុកែតច្រើនជាងការធ្វើដំណើរតាមលំហផ្លូវ។

តារាវិចី Virgin របស់លោក Branson ដែលបានហោះចេញពី Virgin Galactic ក្នុងឆ្នាំ ២០១៧ បានបញ្ជូនផ្កាយរណបដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិចីកាលពីខែមករា។ ថ្វីត្បិតតែ LauncherOne របស់ Virgin Orbit ដែលហោះចេញពីក្រោមស្លាបពីយន្តហោះប៊ូអ៊ីង ៧៤៧ មិនមានកម្លាំងខ្លាំងដូច Falcon 9s របស់ Musk ឬរ៉ុកែត New Glenn ដែលបានគ្រោងទុករបស់ លោក Bezos ក៏ដោយ វាត្រូវបានគេចាត់ទុកថាជាមេដឹកនាំឧស្សាហកម្មក្នុងការប្រណាំងពិសេស ដើម្បីអភិវឌ្ឍរ៉ុកែតដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការបញ្ជូនផ្កាយរណបតូច ឬខ្នាតតូចទៅកាន់ទីអវកាសដូចដែលពួកគេមានប្រជាប្រិយភាព។

Virgin Galactic ក៏មានចក្ខុវិស័យវែងឆ្ងាយផងដែរ រួមទាំង ការបង្កើតយន្តហោះដែលមានល្បឿនលឿនជាងសំឡេងដែលអាចដឹកមនុស្សពីទីក្រុងក្នុងល្បឿនលឿនបំផុត។

សរុបសេចក្តីមក៖ មហាសេដ្ឋីទាំងបីមានមហិច្ឆតាទៅក្រៅភពដូចគ្នា ប៉ុន្តែមានគោលដៅខុសគ្នា ហើយគោលដៅ គឺសម្រាប់វិស័យឯកជនដើម្បីទទួលបានផ្កាយរណបមនុស្សឬការដឹកជញ្ជូនទំនិញទៅកាន់ទីអវកាសថោកជាង និងលឿនជាងអ្វីដែលអាចធ្វើបានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ប៉ុន្តែការប្រណាំង - ដរាបណាវាមានតែមួយក៏អាចនិយាយអំពីបុគ្គលិកលក្ខណៈប្លែកៗ និងអត្ថានិយមរបស់បុរសមានបំផុតរបស់ពិភពលោកខ្លះដែរ។